



សារព័ត៌មាន
ខ្មែរជូស
ស.រ.អា

Free Copies

Email: Khmerpostusa@gmail.com
www.khmerpostusa.com

KhmerPost USA

Vol. 14. Issue 315 April 19 - May 9, 2021 | Direct: 978-656-8141

Lowell - Lynn - Revere - MA * Providence - Cranston - RI

COLLEGIATE CHARTER SCHOOL OF LOWELL HOLDS RIBBON-CUTTING CEREMONY AT NEW HIGH SCHOOL

By Khmer Post USA

Lowell, MA —Lowell's first charter high school celebrated its opening on April 12, 2021, a few years after the opening of the elementary school. Collegiate Charter School of Lowell (CCSL), a SABIS education system is implemented and is known for being a "well-structured, vigorous, and international curriculum". In addition to complying to local and national standards, it is a part of an international education system being implemented in 20 other countries in the world.

The ribbon cutting was held on the 3rd floor where a portion of the new high school is now opened

Please see Collegiate Charter School / 07



Ribbon-Cutting: Pictured L to R: School Director Dr. Laurie Hodgdon, President of the Board Walter McGrail, Vice President and Founding Member of the Board Kate McCarthy, 10th grade student Keamon Wambua, SABIS Executive Director Amy Wesley, and 10th grade student Makarios Kitenda

មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ គ្រិស្តសករាជ ២០២១ និងរណ្តាប់ទទួលទេវតាឆ្នាំថ្មី

(ភ្នំពេញ)៖ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ គ្រិស្តសករាជ ២០២១ នៅថ្ងៃពុធតាមកើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៤គត់ ជាថ្ងៃចូលឆ្នាំឆ្លូវ ត្រីស័ក។ ពិធីបុណ្យដ៏ធំរបស់ជាតិខ្មែរនេះ ត្រូវប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២១ ។

នៅពេលនេះ យើងសូមដកស្រង់នូវមហាសង្ក្រាន្ត តទៅទំព័រទី១២





មេធាវី លុយ ហាស្កែល LAW OFFICE OF LOUIS S. HASKELL

Excellent Service Since 1987

សេវាកម្មជាតិចាប់ពីឆ្នាំ 1987

គ្រោះថ្នាក់ចរាចរណ៍យន្តជួបគ្នា, រថយន្តចុះធំ និងម៉ូតូ • អន្តោប្រវេសន៍
ធ្វើពន្ធ • ការរៀបចំពន្ធ • គ្រោះថ្នាក់រំលិលជួល • ឆ្កែបាញ់
ជំនួយស្រាវ និងការការពារបញ្ហាពន្ធដារ

សូមអរគុណចំពោះការបន្តទទួលបានជោគជ័យក្នុងការការពារយើងក្នុងការដោះស្រាយបញ្ហាផ្នែកច្បាប់ និងពន្ធដារជូនលោកអ្នក ។ យើងខ្ញុំរំពឹងថា នឹងបានបម្រើលោកអ្នកយ៉ាងល្អទៅរាល់អនាគត។
បុគ្គលិកយើងខ្ញុំនិយាយភាសាខ្មែរ

Auto, Truck and Motorcycle Accidents
Immigration • Tax • Bankruptcy
Slip & Fall • Dog Bite
Tax Resolution & Defense

Thank you for your continued confidence
In our office to handle your legal and tax matters.
We look forward to serving you well into the future.

16 Pine Street • Lowell, MA • 978-459-8359 • www.attorneyhaskell.com



មណ្ឌលពិនិត្យសុខភាពទូរំបេង

Lowell Primary Care Center

លោកវេជ្ជបណ្ឌិត ម៉ី សុខារិទ្ធ, M.D.
Sokharith Mey, M.D.

លោក ចាន់ ទូច , C.N.P.
Chhan Touch, C.N.P.



ឥឡូវនេះបើកទទួលយកអ្នកជំងឺថ្មី

Now Accepting New Patients

ជំងឺទូទៅ
Family Medicine

&

សុខភាពផ្លូវចិត្ត
Behavioral Health

អាសយដ្ឋាន

1075 Westford Street, Unit 204 • Lowell, MA 01851 • (978) 455-7992

ទទួលយកម៉ាសហើល, មេឌីយែ និងធានារ៉ាប់រងសុខភាពផ្សេងៗទៀត
បុគ្គលិករបស់យើងខ្ញុំនិយាយភាសាខ្មែរ

We Accept MassHealth, Medicare and Other Health Insurances
Our Staff Speaks Khmer • Plenty of Free Parking

អគ្គព្រះរាជអាជ្ញា HEALEY ធ្វើកដល់សាធារណៈជនថា អត្តសញ្ញាណប័ណ្ណ អត្តលេខសន្តិសុខសង្គម និងការធានារ៉ាប់រង សុខភាព មិនតម្រូវទេ ដើម្បីចាក់ថ្នាំវ៉ាក់សាំង

ពិន សុបិន

អគ្គព្រះរាជអាជ្ញា HEALEY ក្រើនរំលឹកដល់សាធារណៈជនថា អត្តសញ្ញាណប័ណ្ណ អត្តលេខសន្តិសុខសង្គម និងការធានារ៉ាប់រងសុខភាព មិនតម្រូវទេ ដើម្បីចាក់ថ្នាំវ៉ាក់សាំង ប្រជាជនមិនអាចត្រូវបានគេបដិសេធទេ ប្រសិនបើពួកគេមិនមានអត្តសញ្ញាណប័ណ្ណ ឬការធានារ៉ាប់រងសុខភាព អគ្គព្រះរាជអាជ្ញា ក៏បានក្រើនរំលឹកដល់សាធារណៈជនថា ថ្នាំវ៉ាក់សាំងចាក់ជូនដោយឥតគិតថ្លៃ សម្រាប់មនុស្សគ្រប់គ្នា។

បុស្ស - នៅពេលដែលមនុស្សកាន់តែច្រើនមានសិទ្ធិទទួលការចាក់វ៉ាក់សាំងនៅរដ្ឋម៉ាសាឈូសេត អគ្គព្រះរាជអាជ្ញា Maura Healey កំពុងក្រើនរំលឹកដល់សាធារណជន និងអ្នកផ្តល់ថ្នាំវ៉ាក់សាំងថា អត្តសញ្ញាណប័ណ្ណ អត្តលេខសន្តិសុខសង្គម ព័ត៌មានធានារ៉ាប់រងសុខភាព និងទម្រង់នៃការកំណត់អត្តសញ្ញាណផ្សេងទៀត មិនតម្រូវឱ្យទទួលថ្នាំបង្ការ ហើយប្រជាជនមិនអាចត្រូវបានគេបដិសេធទេ ព្រោះតែ

ពួកគេមិនមានវ៉ាក់សាំង។

អគ្គព្រះរាជអាជ្ញា Healey មានប្រសាសន៍



ថា “ប្រជាជនដែលងាយរងគ្រោះបំផុតរបស់យើងរួមទាំងជនអន្តោប្រវេសន៍បានរងផលប៉ះពាល់យ៉ាងខ្លាំងពីការឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែពួកគេភាគច្រើនប្រឈមនឹងឧបសគ្គធំបំផុតក្នុងការទទួលថ្នាំវ៉ាក់សាំង។

តទៅទំព័រទី០៨

AG HEALEY REMINDS PUBLIC THAT ID CARDS, SOCIAL SECURITY NUMBERS, AND HEALTH INSURANCE ARE NOT REQUIRED TO GET VACCINATED

People Cannot be Turned Away if they Don't Have Identification or Health Insurance; AG also Reminds Public that Vaccines are Free for Everyone

BOSTON – As more people become eligible to get vaccinated in Massachusetts, Attorney General Maura Healey is reminding the public and vaccine providers that ID cards, Social Security numbers, health insurance information, and other forms of identification are not required to get the vaccine and people cannot be turned away because they don't have them.

“Our most vulnerable populations, including immigrants, have been hard hit by COVID-19 infections, yet they often face the greatest barriers to accessing the vaccine,” said AG Healey. “We are reminding both residents and vaccine providers that people don't need identification or health insurance to get the vaccine. It's vital that we work to remove these kinds of obstacles so we can effectively combat this virus and make sure vaccines are accessible to our most at-risk residents.”

While the federal government encourages vaccine providers to ask patients for ID and health insurance

information, you cannot be denied the vaccine if you don't have them or don't provide them. To reduce these barriers to accessing the vaccine, it's important that the public and vaccine providers are aware that identification and health insurance are not required for people to receive the vaccine.

Many vulnerable residents may not have a form of identification or health insurance. For example, immigrants often lack state IDs, driver's licenses, Social Security numbers, or health insurance. They may also be fearful about providing these documents because of their immigration status. Victims of domestic violence may lack forms of identification or other documents when they flee from their abusers, and individuals experiencing homelessness may also face difficulty in obtaining these documents.

The AG's Office notes that denying a vaccine to a patient who doesn't produce a photo identification, a Social Security number, or

Please see AG HEALEY REMINDS PUBLIC THAT ID CARDS / 08

We're OPEN

Lowell Primary Care Center
OPEN DURING COVID-19 PANDEMIC

Telehealth

Primary Care & Behavioral Health

មណ្ឌលពិនិត្យសុខភាពទូទៅ
បន្តបើកទ្វារបម្រើសេវាសុខភាពជូនអ្នកជំងឺទាំងអស់ក្នុងសហគមន៍
ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺ COVID-19
តាមរយៈ **Telehealth**
សេវាផ្នែកពេទ្យគ្រួសារនិងសុខភាពផ្លូវចិត្ត
Call: (978) 455-7992

ក្រុមហ៊ុនអចលនៈទ្រព្យ អ៊ីយ៉ិន តាន អ៊ីស្តេត

URBAN REAL ESTATE

មជ្ឈមណ្ឌលផ្តល់សេវា
ជួលលំនៅដ្ឋាន

**Residential
Leasing Center**

ជាញើល តាន
ភ្នាក់ងារអចលនៈទ្រព្យ
Daniel Tan
Real Estate Agent
Cell: 978-902-6354

508 Westford Street • Lowell, MA 01851
(978) 454-0444

ក្រុមហ៊ុនធានារ៉ាប់រង យេយេ អ៊ីនស៊ុរ៉ង អេស៊ី

KK Insurance Agency, Inc.

រថយន្ត • លំនៅដ្ឋាន • អាជីវកម្ម
Car • Home • Business

508 Westford Street
Lowell, MA 01851
978-970-2212
kk@kkinsurancema.com

តមកពីទំព័រទី ០១

មហាសង្គ្រាមឆ្នាំថ្មី ឆ្នាំឆ្លូវ....

ឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រីស័ករាជ ២០២១ ពីសៀវភៅសង្គ្រាមឆ្នាំថ្មី របស់លោក អ៊ឹម បុរិន្ទ នាយកនៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ មកជម្រាបជូនដូចតទៅ៖

ព្រះពុទ្ធសករាជព្រះសាសនា អតិក្កន្តកន្លងទៅហើយបាន២៥៦៥ ត្រីមថ្ងៃចន្ទ១៥កើត ខែពិសាខ លុះដល់ថ្ងៃអង្គារ ១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក តទៅចូលពុទ្ធសករាជ២៥៦៥។

នឹងគណនាឆ្នាំឆ្លូវឥឡូវនេះ សង្គ្រាមចូលនៅថ្ងៃពុធតាមកើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០២១ វេលាម៉ោង០៥:០០នាទី (ទៀបភ្លឺ)។ ពេលនោះ ព្រះអាទិត្យចេញពីមិនរាសីទៅបិត នៅឯមេសរាសីតាមផ្លូវគោរិថី គឺផ្លូវកណ្តាលមានទេវធីតាមួយព្រះអង្គ ជាមគ្គនាយិកា ព្រះនាម មណ្ឌាទេវី ជាបុត្រីទី៤ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌អន (ខៀវខ្ចី) លម្អនៅព្រះកាណិដោយសៀតផ្កាចម្បា អភរណៈកែវពិទ្យុភក្សាហារទ្រង់សប្បិ (ទឹកដោះ) ព្រះហស្តស្តាំទ្រង់ ម្តូលព្រហស្តឆ្វេងទ្រង់ ឈើច្រត់ទ្រង់គង់ផ្ទុំបិទព្រះនេត្រ នៅលើខ្នង គទ្រភៈ (សត្វលា) ជាយានពាហនៈ។

ទើបនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដិហោះទៅកាន់ គុហាកែវធម្មមាលីនាទី ភ្នំកែលាសខេត្តហិមពាន្ត ជាទីតម្កល់ទុកនូវព្រះសិរសា កបិលមហាព្រហ្មដែលតំកល់លើពានមាស នាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរ ចំនួន៦០នាទី។

ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹក អនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់

ថ្មកែវដែលជាមាត់គោឧសភាជទាំង៧គ្រជាក់ ក្សេមក្សាន្ត ព្រះរាជហឫទ័យហើយនាំគ្នាចូលទៅសមាទាន រក្សាសីលដោយសោមនស្សរីករាយគ្រប់ៗព្រះអង្គ ក្នុង



ភគវតីសភាសាលាដែលព្រះវិស្សកម្មទេវបុត្រនិមិត្តថ្វាយដើម្បីបន្ទោបង់អពមង្គលឲ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្តីជ័យមង្គល ជន្មាយុយើងយូរដល់ទេវតា និងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយសុខក្សេមក្សាន្តតទៅ។

ថ្ងៃពុធតាមកើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៥គត់ ជាថ្ងៃចូលឆ្នាំឆ្លូវ ត្រីស័ក (ជាវារៈមហាសង្គ្រាម) (ក្នុងរាត្រីថ្ងៃអង្គារ ទី១៣ខែមេសា) ថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ.ស.២០២១ ជាវារៈវេនីបត។

ថ្ងៃសុក្រ៥កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស.២០២១ នៅវេលាម៉ោង០៧:៣៧នាទី១២វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្គ្រាមបីថ្ងៃ ស្រេចបរិបូណ៌ចូលជាសកល ឆ្នាំឆ្លូវ ត្រីស័ក មហាសករាជ១៩៤៣ ចូលសករាជ១៣៨៣ តទៅ។

នៅក្នុងឱកាសសង្គ្រាមទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំ ពលិការ គ្រឿងសក្ការបូជា អុចប្រទីបដ្ឋាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយ ខំលះបង់ចិត្តអាក្រក់អន្យតិយជា

សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតទៅ។

*** រណ្តាប់ទទួលទេវតា**

រណ្តាប់ទទួលទេវតា តាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតា នៅខាងមុខផ្ទះមួយសម្រាប់ តាំងគ្រឿងពលិការផ្សេងៗ ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជា ទេវតាមានជាអាទិ៍បាយសី ៩ថ្នាក់មួយគូបាយសី ៧ថ្នាក់មួយគូបាយសី ៥ថ្នាក់មួយគូបាយសី ៣ថ្នាក់មួយគូបាយសី ២ថ្នាក់មួយគូ បាយសី ១ថ្នាក់មួយគូ បាយសី ១ថ្នាក់មួយគូ ទឹកអប់មួយគូ ទៀន៥ធ្នូ៥ លាច៥ផ្កា៥ ដាក់លើជើងពាន១គូ ចេកនួនចេកណាវ៉ាដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខ រៀបដាក់ជើងពាន១១គូ ដូងឡើមួយគូ ទឹក ស្អាតពីរកែវ ។

ស្រេចហើយនៅវេលាម៉ោង ដែលទេវតាចុះមកត្រូវជួបប្រជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះ នមស្សការព្រះរតនៈត្រ័យ សមាទានសីល ហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធជ្រះស្រឡះ នូវមន្ទិលទាំងពួងតម្កល់ ចិត្តរំពឹង គិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីពឹង លុះចប់ពិធីទទួលទេវតា ។

ចំពោះបាយសី៩ថ្នាក់ ៧ថ្នាក់ ជាទំនៀមមានចែងនៅក្នុងសៀវភៅព្រាហ្មធិដ៏ទូរសមាសនិងមានអនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្ត្រគួរធ្វើត្រឹម៥ថ្នាក់ ចុះមកប្រៀបត្រឹមគ្រឿងសក្ការបូជា ដែលមានទៀនប្រាំ ធ្នូប្រាំ ស្លាធម៌កូនចេកមួយគូក៏ល្មមសមគួរដែរ ។

ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រគួររៀប ឲ្យបានត្រឹម៣ ឬ៥មុខក៏ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ ផ្កាម្លិះភ្លងពីលើគ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ ។

ចិត្តអប្រិយដាប់ ដោយគំនុំគំនូនព្យាបាទ ឈ្មោះសីស ដែលកើតមានក្នុងឆ្នាំចាស់ ឲ្យជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អប្រកបដោយមេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរទានតាមប្រពៃណីរក្សាសីល



ប្រាំឲ្យបានជាប់ជានិច្ចនោះទេវតានឹងឲ្យពរសព្វសាធុការ លោកអ្នកនឹងមានសិរីសួស្តី



You can count on us.

- ✓ Checking and Savings Accounts
- ✓ Personal Loans
- ✓ Home Loans

លោក-អ្នកអាចទុកចិត្តលើយើងបាន

- ✓ គណនីធនកម្ម និងគណនីសន្សំ
- ✓ ការខ្ចីប្រាក់ផ្ទាល់ខ្លួន
- ✓ ការខ្ចីប្រាក់ទិញផ្ទះ

Member FDIC EQUAL HOUSING LENDER

Enterprise Bank
CREATE SUCCESS

EnterpriseBanking.com | 877-671-2265

៣៥ កន្លែងដែលអ្នកអាចឆ្លងជម្ងឺកូវីដ-១៩ខ្លាំងបំផុត

មុនឈានដឹងចេញក្រៅ សូមអ្នកអានចំណុចចាំបាច់ទាំងនេះ៖

ដោយ៖ KELLY HERNANDEZ

ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០



ជាមួយករណីជម្ងឺកូវីដ-១៩ កំពុងកើនឡើងនៅទូទាំងប្រទេស ចំនួនការឆ្លង ការសម្រាកពេទ្យ និងការស្លាប់ កំពុងបំបែកកំណត់ត្រាប្រចាំថ្ងៃ វាកាន់តែសំខាន់ មិនធ្លាប់មានពីមុនក្នុងការការពារខ្លួនអ្នក និងអ្នកផ្សេងៗ រដ្ឋ និងទីក្រុងខ្លះបានរឹតបន្តឹង បិទបារ ហាមប្រាមការហូបចុកនៅក្នុងអាគារ កំណត់ចំនួនមនុស្សនៅតាមអាគារជាច្រើន និងកំណត់ សូម្បីតែចំនួនមនុស្សជួបជុំគ្នាជាលក្ខណៈឯកជន។ កន្លែងផ្សេងទៀត នៅបើក និងដំណើរការជាធម្មតា។ ប៉ុន្តែមិនមែនអ្នកនៅកន្លែងណាទេ និងនៅបើកអ្វីក៏ដោយ សូមចាំក្នុងចិត្តនូវពាក្យសុភាសិតថា៖ ព្រោះតែអ្នកអាច មិនមានន័យថា អ្នកគួរធ្វើទេ។

រំភើបចិត្ត នៅពេលអ្នកអាចទៅទីតាំងក្នុងតំបន់ដែលអ្នកចូលចិត្ត ឬជួបជុំគ្នាជាមួយមិត្តភក្តិ និងគ្រួសារក្នុងពេលវិស្សមកាល សំខាន់កុំឱ្យរលុងពេក ជាមួយការរីករាលដាល



ជម្ងឺកូវីដ-១៩។ សូមមើលកន្លែងទាំង ៣៥ នេះដែលអ្នកងាយឆ្លងជម្ងឺកូវីដ-១៩ បំផុត មានចំណាត់ថ្នាក់ហានិភ័យពីតិចដល់ខ្លាំងបំផុត — ដូច្នេះអ្នកអាចយល់បានល្អពីហានិភ័យទាក់ទងសកម្មភាពរបស់ អ្នក។ អាន និងដឹងឱ្យប្រាកដ

ពីសុខភាពអ្នក និងសុខភាពអ្នកដទៃ សូមកុំភ្លេច ចូលមើល Sure Signs You've Already Had Coronavirus.

ការដើរលេង

ការដើរលេងក្រៅ ជាមធ្យោបាយល្អដើម្បីសម្អាតក្បាលក្នុងអំឡុងពេលរីករាលដាលជំងឺតឹងនេះ។ ប៉ុន្តែ វានៅតែសំខាន់ អនុវត្តគម្លាតសង្គម និងគោលការណ៍ប្រើ



ម៉ាស់ ក្នុងតំបន់របស់អ្នកដើម្បីការពារកុំឱ្យឆ្លង។ ការសិក្សាមួយដែលបានផ្សាយនៅក្នុងកាសែត Physics of Fluids បានវិភាគតំណក់ទឹកតូចៗនៃផ្លូវដង្ហើម កើតចេញពីការកណ្តាស់ និងក្អក។ ការសិក្សារកឃើញថាការក្អករបស់មនុស្សអាចបញ្ចេញតំណក់ទឹកតូច

ៗចម្ងាយពី ១០ ទៅ ២៥០ ម៉ែត្រក្នុងមួយវិនាទី។ ប្រសិនបើអ្នកមានផែនការដើរលេងបន្តិចម្តងៗ ព្យាយាមជ្រើសយកផ្លូវមួយ ដែលមិនសូវមានមនុស្សកុះករ និងអនុវត្តគម្លាតសង្គមជានិច្ច។

ការដើរកំសាន្ត

នៅពេលអ្នកចេញក្រៅ ដើរកំសាន្ត អ្នកអាចសន្មតថា អ្នកមានសុវត្ថិភាពពីជម្ងឺកូវីដ-១៩។ ក៏ប៉ុន្តែ ប្រសិនបើអ្នកដើរកំសាន្តលើផ្លូវមានមនុស្សកុះករ អ្នកនៅតែស្ថិតក្នុងហានិភ័យ។ ការពាក់ម៉ាស់ និងនៅឆ្ងាយ ៦ ហ្វីតពីគ្នា កាត់បន្ថយហានិភ័យបាន។ “នៅពេលអ្នកធ្វើដំណើរចេញក្រៅ ព្យាយាម

តទៅទំព័រទី ១២

ការិយាល័យច្បាប់

រ៉ូសា និង តាំង

Francisco J. Rosa, Esq.
មេធាវី ប្រុង ស៊ីសូ ជេ.រ៉ូសា

Andrew 'Bunna' Taing, Esq.
មេធាវី អែន ថ្មីវិប៊ុណ្ណា តាំង

Law Office of

Rosa & Taing

ATTORNEY AT LAW

SERVICES

- Auto Accidents/ Personal Injury
- Bankruptcy
- Immigration
- Consumer Protection
- Real Estate Closings/Disputes
- Divorces Child Custody

តំណាងក្តីដូចខាងក្រោម

- គ្រោះថ្នាក់រថយន្ត/ របួសរូបរាងកាយ
- ក្លែងបន្លំ
- អន្តោប្រវេសន៍
- ការពារអតិថិជន
- ទំនាស់ផ្នែកអចលនវត្ថុ
- វិលសល់ និងអាណាព្យាបាលកិច្ច

1550 Middlesex Street Lowell, MA 01851
Phone: 978-458-0934 | at@rosataing.com

CONWAY

INSURANCE AGENCY

រយៈពេល២៥ឆ្នាំ ភ្នាក់ងារធានារ៉ាប់រងខុស្តរដ្ឋបានបម្រើសហគមន៍ដោយធានារ៉ាប់រងគ្រប់មុខប្រកបដោយគុណភាពនៅតំបន់ញូអ៊ីងសែន។

យើងខ្ញុំជាភ្នាក់ងារបំពេញសេវាគ្រប់មុខដូចខាងក្រោម ៖

ការធានារ៉ាប់រងគ្រួសារ

- រថយន្ត
- ផ្ទះ
- ផ្ទះល្វែង
- គ្រឿងអលង្ការ
- វត្តមានស្បែក
- វត្តមានបុរាណ

ការធានារ៉ាប់រងជំនួញ

- អចលនវត្ថុ
- សុវត្ថិភាពជំនួញ (Liability)
- សុវត្ថិភាពជំនួញ (Professional Liability)
- វិកខ័យ (Worker's Compensation)
- បន្ទុក (Bonds)
- អ្នកមើលថែទាំ និងការវាស់ឡាន
- ធានារ៉ាប់រងពិការភាព និងជីវិត
- កម្មវិធីពិសេសផ្សេងៗទៀត

77 E. Merrimack Street, Lowell, MA 01852
Tel: 978-454-5054 | Fax 978-453-2480
www.conwayinsurance.com
សូមទាក់ទងមក : ហ្វ្រែន មុត, អ្នកគ្រប់គ្រង

លោកអភិបាលសាលារាជធានីភ្នំពេញឱ្យខណ្ឌទាំង ១៤ យកចិត្តទុកដាក់លើបម្រាមគោលចរាចរណ៍សេសសល់បិទខ្ទប់

ភ្នំពេញ៖ លោក យូង ស្រែង អភិបាលរាជធានីភ្នំពេញស្នើឱ្យអាជ្ញាធរខណ្ឌទាំង ១៤ ត្រូវអនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញលើបម្រាមគោល ការត្រួតពិនិត្យ ការផ្អាកលក់គ្រឿងស្រវឹង ពិសេសត្រូវត្រួតពិនិត្យខណ្ឌទាំង ៣ ដែលពាក់ព័ន្ធនឹងតំបន់បិទខ្ទប់ទាំងអស់ ជាពិសេសត្រូវថតរូបពលរដ្ឋដែលត្រូវបានចេញដើរទិញម្ហូបអាហារ។

ក្នុងកិច្ចប្រជុំជាមួយនឹងមន្ត្រីខណ្ឌទាំង ១៤ កាលពីព្រលប់ថ្ងៃទី ១១ លោក យូង ស្រែង បានឱ្យដឹងថា លោកក៏ឱ្យអាជ្ញាធរខណ្ឌដែលត្រូវបិទខ្ទប់មើលពលរដ្ឋកុំឱ្យដើររហូតរហូត ដោយពុំបានត្រួតពិនិត្យប៉ុន្តែត្រូវឆ្លើយឆ្លងណាមួយពីការកំណត់និងការណែនាំរបស់រដ្ឋបាលរាជធានី ដូចជាការចេញចូល ទិញម្ហូបអាហារ ត្រូវកំណត់មុខសញ្ញាគាត់ឱ្យបានច្បាស់ ជាមួយនឹងការថតរូបគាត់ទុក។

លោក យូង ស្រែង ពន្យល់ថា ការ

ថតរូបពលរដ្ឋបណ្តាដែលបានធ្វើដំណើរចេញ ដើម្បីកំណត់មុខសញ្ញាពលរដ្ឋ ២ ទៅ ៣ ថ្ងៃក្រោយ ត្រូវតែជាមនុស្សម្នាក់នេះជាអ្នកចេញទៅទិញបន្លែបង្ការត្រីសាច់។

លោកបានបញ្ជាក់ថា៖ «កម្លាំងដែល



អនុវត្តរាល់សកម្មភាពត្រូវរាយការណ៍ជាប្រចាំមករដ្ឋបាលរាជធានីភ្នំពេញ។ ត្រូវពិនិត្យពីស្ថានភាពជាក់ស្តែង ចំពោះការនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ

ពោលគឺត្រូវផ្តល់ជូនចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះជាងគេមុន។ បន្ថែមពីនេះ ការរក្សាគម្លាតសុវត្ថិភាព ក្នុងពេលចែកអំណោយត្រូវតែអនុវត្តឱ្យបានល្អប្រសើរ។ នេះជារឿងសំខាន់ដែលត្រូវធ្វើឱ្យខាងតែបាន»។

ភ្នំពេញ ដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុងនោះមានដូចជា ភូមិត្រពាំងថ្លឹង ២ និងភូមិទួលពង្រនៃសង្កាត់ចោមចៅទី១ ភូមិចម្ការឪឡឹក ១ ភូមិបំប្រកខាងត្បូង ភូមិបំប្រកខាងជើង និងភូមិត្រពាំងល្វា ១ នៃសង្កាត់កាកាបទី១ និងភូមិចម្ការឪឡឹក ២ ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

របាយការណ៍ដែលបន្តថាខណ្ឌមានជ័យមានភូមិទ្រា ៤ ភូមិដំណាក់ធំ ២ និងភូមិដំណាក់ធំ ៣ នៃសង្កាត់ស្ទឹងមានជ័យ ៣ សង្កាត់ស្ទឹងមានជ័យ ១ និងស្ទឹងមានជ័យ ២ រីឯខណ្ឌសែនសុខមានភូមិទ្រុងមានសង្កាត់អូរបែកក្អម ដែលជាភូមិ និងសង្កាត់មានការរីករាលដាលជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

ភូមិឋានដែលបិទខ្ទប់នេះហើយដែលអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌសង្កាត់ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាបំផុត ទាំងការអនុវត្ត ការធ្វើចត្តាឡីស័កឱ្យគ្រប់ ១៤ ថ្ងៃ មិនឱ្យមានការជួបជុំ និងការប្រគល់អំណោយជូនពួកគាត់។

ប្រភព៖ភ្នំពេញប៉ុស្តិ៍



មណ្ឌលពិនិត្យសុខភាពលីន

Lynn Primary Care Center

លោកវេជ្ជបណ្ឌិត ម៉ី សុខារិទ្ធ, M.D.
Sokharith Mey, M.D.

ឥឡូវនេះបើកទទួលយកអ្នកជំងឺថ្មី
Now Accepting New Patients

អាសយដ្ឋាន
280 Union Street, Unit 402 • Lynn, MA 01901 • (781) 780-7755

ទទួលយកម៉ាសហើល, មេឌីយ៉ែ និងធានារ៉ាប់រងសុខភាពផ្សេងៗទៀត
បុគ្គលិករបស់យើងខ្ញុំនិយាយភាសាខ្មែរ



ជំងឺទូទៅ
Family Medicine
សុខភាពផ្លូវចិត្ត
Behavioral Health

We Accept MassHealth, Medicare and Other Health Insurances
Our Staff Speaks Khmer

“What Does Being Khmer Mean To You?” Presented by CALAA

By Soben Pin

Lowell, MA — The Cambodian American Literary Arts Association (CALAA), established a few years ago by a group of young Cambodian American writers and educators from Lowell, has recently received grant money from the Greater Lowell Community Foundation for its Community Dialogue and Workshop Series.

Statement from its website at calaalowell.org has as its mission “empowers the voices in the Cambodian diaspora. It is a resource in the preservation and enrichment of historical, social, spiritual, and cultural values for Cambodian communities around the world.”

Message from the Co-founder and Board President Joan Chun said “we are dedicated to the growth, visibility, and creative freedom of emerging and established writers in the Cambodian diaspora. Alongside this goal, CALAA cultivate a network of multicultural communities through programs that encourage literary development, storytelling, and intercultural, intergenerational communication.”

Recently, CALAA released its first annual literary arts magazine called “The Stilt House Zine” and currently, they are accepting pandemic stories from the community for the Monsoon Montage and Zine Project funded in part by the Lowell Cultural Council.

The group is active. They are providing free journals to various local organizations and encourage all ages to write as part of the Khmer Linguistics Access Program at The Center for Hope and Healing. In addition, they are excited to start working on CALAA's Official Book Club to promote Khmer and multicultural writers and promote the love of reading in the community.

Their next Community Dialogue and Workshop Series will be presented virtually titled “What Does Being Khmer Mean To You” by Tararith Kho with Khmer interpretation by Saveun Nhim. It will be held on Saturday April 24, 2021 from 4-6pm EST. To join the event, RSVP can be made at Eventbrite: <https://calaabeingkhmer.eventbrite.com>

Cambodian American Literary Arts Association presents

What Does Being Khmer Mean To You?

Virtual Workshop presented by
Cambodian author and poet Tararith Kho
with Khmer Interpreter Saveun Nhim

Saturday April 24, 2021

4:00pm-6:00pm EST



In this workshop, we will explore the Khmer identity through Tararith Kho's unreleased fictional story titled "Cycle of Life."

This story is about a proud Thai national named Than who professes his loyalty and commitment to the only country that he has known, Thailand.

After Than finds out about his Khmer heritage from his father, he goes through an identity crisis and embarks on a journey to Cambodia to reconnect with his roots. Please join to discuss how the complex history between Thailand and Cambodia can affect identity through Tararith's story and to explore what being Khmer means to you.

RSVP on Eventbrite: <https://calaabeingkhmer.eventbrite.com>

For more information, visit calaalowell.org or email calaa.lowell@gmail.com

This workshop is a part of CALAA's Community Dialogue and Workshop Series on Racial Equity and Inclusion and is made possible thanks in part to support from the Greater Lowell Community Foundation.



Collegiate Charter School of Lowell

Collegiate Charter School of Lowell/From Front Page

to welcome back in-person learning after a year of online-learning due to the Covid-19 pandemic. The program included student speeches and ribbon cutting. Present were members of the Board of Trustees, school and SABIS leadership, and the city council.

Kaemon Wambua, a 10th grader spoke “I am excited because with this new building, we can step into our futures with pride. We know that at Collegiate Charter School of Lowell, we will learn both in and out of the classroom with Student Life Organization, athletics and by serving the community of Lowell.”

“It feels amazing, to have the kids back. To hear their laughter after they’ve been away for 13 months, I just can’t say enough about it, it’s really exciting” said School Director, Dr. Laurie Hodgdon.

Part of the new high school still under construction which is ex-

pected to be completed this summer and the high school inauguration is planned for the fall of 2021.

With the new high school addition, Collegiate will enroll about 1,100 new students for the next academic year.

Collegiate was launched in

2013 for K-Grade 3. It is a tuition-free, public charter school — one of three Massachusetts-based charter schools belonging to the global SABIS network and implementing the SABIS educational system.



State-of-the-art biology lab. Students will spend 25% of their time in science class with hands-on lab work focusing on evidence based learning.

តមកពីទំព័រទី ០៧ អត្ថប្រះរាជអាជ្ញា Healey ...

“យើងកំពុងត្រូវការអ្នកទាំងប្រជាជនរស់នៅ និងអ្នកផ្តល់ថ្នាំវ៉ាក់សាំងថា ប្រជាជនមិនត្រូវការការបញ្ជាក់អត្តសញ្ញាណឬការធានារ៉ាប់រងសុខភាពដើម្បីទទួលវ៉ាក់សាំងនេះទេ។ វាចាំបាច់ណាស់ ដែលយើងធ្វើការដើម្បីលុបបំបាត់ឧបសគ្គទាំងនេះ ទើបយើងអាចប្រយុទ្ធប្រឆាំងនឹងវីរុសនេះយ៉ាងមានប្រសិទ្ធភាព និងត្រូវប្រាកដថា អ្នកដែលមានគ្រោះថ្នាក់បំផុត អាចទទួលថ្នាំវ៉ាក់សាំងបាន។”

ខណៈពេលដែលរដ្ឋាភិបាលសហព័ន្ធលើកទឹកចិត្តអ្នកផ្តល់វ៉ាក់សាំងឱ្យសាកសួរអ្នកជំងឺអំពីអត្តសញ្ញាណ និងព័ត៌មានធានារ៉ាប់រងសុខភាព អ្នកមិនអាចត្រូវបានគេបដិសេធមិនផ្តល់ការចាក់ថ្នាំវ៉ាក់សាំងប្រសិនបើអ្នកមិនមានវា ឬមិនផ្តល់វាឱ្យពួកគេបានទេ។ ដើម្បីកាត់បន្ថយឧបសគ្គទាំងនេះ ក្នុងការទទួលថ្នាំវ៉ាក់សាំង វាជាការសំខាន់ដែលសាធារណជន និងអ្នកផ្តល់ថ្នាំវ៉ាក់សាំងត្រូវដឹងថា អត្តសញ្ញាណនិងការធានារ៉ាប់រងសុខភាពមិនតម្រូវសម្រាប់ប្រជាជន ក្នុងការទទួលថ្នាំវ៉ាក់សាំងឡើយ។

ប្រជាជនដែលងាយរងគ្រោះជាច្រើន

អាចមិនមានទម្រង់បែបបទនៃអត្តសញ្ញាណកម្ម ឬការធានារ៉ាប់រងសុខភាពទេ។ ឧទាហរណ៍ ជនអន្តោប្រវេសន៍ជាច្រើនតែងតែខ្វះអត្តសញ្ញាណ ប័ណ្ណរដ្ឋ ប័ណ្ណបើកបរ អត្តលេខសន្តិសុខសង្គម ឬការធានារ៉ាប់រងសុខភាព។ ពួកគេក៏ប្រហែលជាភ័យខ្លាចក្នុងការផ្តល់ឯកសារទាំងនេះដោយសារតែស្ថានភាពអន្តោប្រវេសន៍របស់ពួកគេ។ ជនរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារ អាចខ្វះទម្រង់នៃអត្តសញ្ញាណ ប័ណ្ណឬឯកសារផ្សេងទៀតនៅពេលពួកគេភៀសខ្លួនពីអ្នករំលោភបំពានខ្លួន ហើយបុគ្គលដែលគ្មានផ្ទះសម្បែងក៏អាចប្រឈមនឹងការលំបាកក្នុងការទទួលបានឯកសារទាំងនេះដែរ។

ការិយាល័យអត្ថប្រះរាជអាជ្ញាកត់សំគាល់ថា ការបដិសេធថ្នាំវ៉ាក់សាំងចំពោះអ្នកជំងឺដែលមិនមានអត្តសញ្ញាណ ប័ណ្ណ អត្តលេខសន្តិសុខសង្គម ឬការធានារ៉ាប់រងសុខភាព អាចរំលោភលើច្បាប់ប្រឆាំងនឹងការរើសអើងរបស់រដ្ឋម៉ាសាឈូសេត ព្រោះការអនុវត្តបែបនេះ អាចជាការរើសអើង ឬមានផលប៉ះពាល់ខុសៗគ្នា ផ្អែកលើដើមកំណើត ឬជាតិសាសន៍។

ការបំភាន់ឬបំភ្លៃអតិថិជនឱ្យជឿថា អត្តសញ្ញាណកម្មឬការធានារ៉ាប់រងសុខភាពជាតម្រូវការតាមផ្លូវច្បាប់នៅពេលដែលមិនមានតម្រូវការបែបនេះ ក៏អាចជាការបំពានច្បាប់ការពារអតិថិជនរបស់រដ្ឋផងដែរ។

លើសពីនេះទៅទៀត ទីភ្នាក់ងារ ឬអ្នកផ្តល់សេវាថែទាំសុខភាពដែលប្រមូលព័ត៌មានរសើបពីបុគ្គល រួមទាំង ឈ្មោះរបស់ពួកគេ ជាមួយនឹងអត្តលេខសន្តិសុខសង្គមរបស់ពួកគេ លេខអត្តសញ្ញាណ ប័ណ្ណរដ្ឋ ឬលេខប័ណ្ណបើកបរ ត្រូវបានតម្រូវឱ្យមានអនុលោមតាមគោលការណ៍ការពារសន្តិសុខ ដើម្បីបង្ការទប់ស្កាត់អំពើលួចអត្តសញ្ញាណ។

ការិយាល័យអត្ថប្រះរាជអាជ្ញាក៏កំពុងត្រូវការដល់ប្រជាជនថា ការកត់ត្រានៃការចាក់វ៉ាក់សាំង គឺជាការសម្ងាត់ ហើយថ្នាំវ៉ាក់សាំងនេះ ផ្តល់ជូនដោយឥតគិតថ្លៃសំរាប់មនុស្សគ្រប់រូប ។

ការិយាល័យអត្ថប្រះរាជអាជ្ញា ជម្រុញឱ្យអ្នកដែលមានការព្រួយបារម្ភអំពីការរើសអើង សូមទាក់ទងមកការិយាល័យទទួលបន្ទុកផ្នែកសិទ្ធិពលរដ្ឋតាមលេខទូរស័ព្ទ ៦១៧-៩៦៣-២៩១៧ ឬដាក់ពាក្យបណ្តឹងតាមអនឡាញ។

AG HEALEY REMINDS PUBLIC THAT ID CARDS

AG HEALEY REMINDS PUBLIC THAT ID CARDS/From Page 07

health insurance may violate Massachusetts anti-discrimination law as such practices may be discriminatory or have a disparate impact based on national origin or race. Deceiving or misleading a consumer into believing that identification or health insurance is legally required, when no such requirement exists, may also be a violation of the state’s consumer protection law.

Further, any agency or health care provider that collects sensitive information from individuals including their names, along with their Social Security numbers, state ID numbers or driver’s license numbers is required to adopt security safeguards to prevent identity theft.

The AG’s Office is also reminding residents that vaccine records are confidential, and the vaccine is free to everyone.

The AG’s Office urges those who have concerns about discrimination to contact the office’s Civil Rights Division at 617-963-2917 or to file a complaint online.

Advertisement for Cambodian American Literary Arts Association (CALAA) featuring a portrait of a man and text about a literary event. Text includes: 'Cambodian American Literary Arts Association presents', 'តើភាពជាខ្មែរមានន័យយ៉ាងដូចម្តេចចំពោះអ្នក?', 'សិក្ខាសាលា តាមប្រព័ន្ធអនឡាញ ធ្វើបទបង្ហាញដោយ កវីនិពន្ធ ជនជាតិខ្មែរ លោក និងអ្នកបកប្រែ ជនជាតិខ្មែរ លោក ញឹម សារ៉េន', 'ថ្ងៃ សៅរ៍ ទី ២៤ ខែ មេសា ឆ្នាំ ២០២១ ចាប់ពីម៉ោង៤ ដល់ ម៉ោង ៦ រសៀល EST', 'នៅក្នុងសិក្ខាសាលានេះ យើងនឹងស្វែងយល់ពីអត្តសញ្ញាណខ្មែរ តាមរយៈរឿងប្រទិត របស់លោក ខូ តារាប៊ុនី ដែលមានចំណងជើងថា “រដ្ឋជីវិត” ។', 'រឿងនេះនិយាយអំពីជនជាតិថៃដ៏មានមោទនភាពម្នាក់ឈ្មោះថន ដែលបានរំលេចនូវការប្តេជ្ញាចិត្ត និងភាពស្មោះត្រង់ចំពោះជាតិកំណើតរបស់គាត់។ បន្ទាប់ពីបានដឹងថា ខ្លួនមានឈាមជនជាតិខ្មែរ ថនក៏ ប្រឈមមុខនឹងវិបត្តិអត្តសញ្ញាណ ហើយសម្រេចចិត្តទៅប្រទេសកម្ពុជាដើម្បីស្វែងយល់អំពីអ្វីជាខ្មែរ។ សូមចូលរួមពិភាក្សាអំពីប្រវត្តិដ៏ស្មុគស្មាញរវាងប្រទេសថៃ និងខ្មែរ នឹងផលប៉ះពាល់ដល់អត្តសញ្ញាណបុគ្គល តាមរយៈសាច់រឿងដែលនិពន្ធដោយលោកតារាប៊ុនី និងដើម្បីស្វែងយល់ថា តើភាពជាខ្មែរមានន័យបែបណាចំពោះអ្នក។', 'RSVP on Eventbrite: https://calaabeingkhmer.eventbrite.com', 'For more information, visit calaalowell.org or email calaa.lowell@gmail.com', 'កិច្ចសន្ទនាសហគមន៍ និង សិក្ខាសាលាជាច្រើនស្តីពីសមធម៌ និង ការបញ្ចូលជាតិសាសន៍ត្រូវបានគាំទ្រដោយមូលនិធិសហគមន៍ឡូឈ (Greater Lowell Community Foundation)។'

Advertisement for Borybo Pheararak featuring a group photo and text about services. Text includes: 'បរិបូ ភារៈ Borybo Pheararak', 'Airline Tickets, Bridal Services, and More 978-674-8173', 'Boutique & Services', 'ចាប់បើកថ្មី!', 'GRAND OPENING', 'Airline Tickets • Boutique • Bridal Services', 'មានលក់សំបុត្រយន្តហោះ • លក់សំឡេងកម្រិតកម្រៃត្រៃឈ្នួល • តែងសំអាងការស្លូតទាត់ទៅ ម៉ាសាឈូសេត ដើម្បីណាត់ជួប', 'For Booking Appointment: Contact Melissa 339-440-1109', '716 Middlesex St # 10, Lowell, MA 01851'.

ឌី ឃែមបូឌា ដេលី The Cambodia Daily

អត្ថបទដកស្រង់ និងទទួលការអនុញ្ញាតឱ្យធ្វើការចុះផ្សាយពី ឌី ឃែមបូឌា ដេលី

ប្រសិទ្ធភាពនៃការអង្កេតសហប្រជាជាតិចាប់ផ្តើមធ្វើដំណើរ មកកាន់ប្រទេសថៃដើម្បីរកមធ្យោបាយ ចូលប្រទេសភូមា

By ឌី ឃែមបូឌា ដេលី -April 13, 2021

ប្រសិទ្ធភាព ពិសេសរបស់អង្គការសហប្រជាជាតិ Christine Schraner Burgener ត្រូវបានរាយការណ៍មកថា អ្នកស្រី ចាប់ផ្តើម ធ្វើដំណើរមកកាន់តំបន់អាស៊ី អាគ្នេយ៍ហើយនៅក្នុងសប្តាហ៍នេះ គឺអ្នកស្រី ត្រូវមកដល់ទីក្រុងបាងកក ហើយក៏ត្រូវ ចេញទៅកាន់ទីក្រុងប៉េកាំងទៀតដើម្បីជួប មន្ត្រីប្រទេសចិនដើម្បីឱ្យមន្ត្រីប្រទេសចិន ជួយសម្របសម្រួលឱ្យមានវត្តមានរបស់ អ្នកស្រីចូលទៅក្នុងប្រទេសភូមា។

សារព័ត៌មាន Mizzima របស់ភូមា បាន ចុះផ្សាយនៅថ្ងៃទី៩ ខែមេសាថា ប្រសិទ្ធភាព រូបនេះ ត្រូវរកមធ្យោបាយចូលប្រទេសភូមា ឱ្យបានក្នុងសប្តាហ៍នេះ ហើយអ្នកស្រីមាន ផែនការជួបអ្នកស្រី អ៊ុងសាន ស៊ូជី និង ប្រធានាធិបតី U Win Myint។

ប៉ុន្តែមេដឹកនាំភូមាទាំងពីររូបនេះ កំពុង ត្រូវបានពួកយោធាឃុំខ្លួន។ មកដល់ពេលនេះ ពុំទាន់ដឹងថា ពួកយោធាភូមាបើកភ្លើងខៀវ ឱ្យអ្នកស្រី Burgener ចូលទៅប្រទេសភូមា ឬយ៉ាងណានោះទេ។

អ្នកនាំពាក្យ អង្គការសហប្រជាជាតិ Stephane Dujarric បាននិយាយថា ពួក យោធាបានទទួលដំណឹងហើយថា ល អ្នកស្រីBurgener មកកាន់តំបន់អាស៊ីអាគ្នេយ៍ ហើយមានផែនការជួបនឹងលោកស្រី អ៊ុង សានស៊ូជី ប្រធានាធិបតី U Win Myintរួមទាំងមេដឹកនាំយោធាទៀតផង។

តាមអ្នកនាំពាក្យ Dujarric គឺអ្នកស្រី Burgener បានព្យាយាមលើកទូរស័ព្ទទៅកាន់ ពួកយោធាច្រើនដងមកហើយ ដោយរួមទាំង បញ្ជូនលិខិតរបស់អ្នកស្រីទៀតផង ប៉ុន្តែពួក យោធា ពុំបានឆ្លើយតបអ្វីនោះទេ។ តែ បែបនេះក៏អ្នកនាំពាក្យនេះថា ការធ្វើដំណើរ ទៅកាន់ប្រទេសភូមា របស់អ្នកស្រី Bur- generបានទទួលការគាំទ្រគ្រប់គ្រាន់អស់ហើយ ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។

ក្រុមប្រឹក្សានេះបានយល់ព្រមឱ្យអ្នកស្រី ជួបមេដឹកនាំភូមាដែលជាប់ពាក់ព័ន្ធជាពិសេស អ្នកស្រី អ៊ុងសានស៊ូជី ប្រធានាធិបតី U Win Myint។ និងឧត្តមសេនីយ៍មីនអ៊ុងឡាង។

ជាមួយគ្នានេះ អ្នកស្រី Burgenerដែល ធ្វើដំណើរមកកាន់ប្រជាជាតិអាស៊ីអាគ្នេយ៍ គឺអ្នកស្រីមានផែនការជួបនឹងមេដឹកនាំ អាស៊ាន មួយចំនួន ហើយនឹងមន្ត្រីជាន់ខ្ពស់

នៃប្រទេសចិន។

ប៉ុន្តែប្រភពរបស់អ្នកការទូតម្នាក់បាន និយាយថាលោកស្រីBurgenerនឹងមិនជួបមន្ត្រីកម្ពុជា ឡើយនោះទេគឺលោកស្រីមានផែនការជួប តែប្រទេសណាដើរតួនាទីសំខាន់និងមាន ឥទ្ធិពលប៉ុណ្ណោះសម្រាប់ប្រទេសភូមា។

នៅពេលដែលទទួលដំណឹងថា ប្រសិទ្ធភាព ពិសេសរបស់អង្គការសហប្រជាជាតិ អ្នកស្រី Burgener កំពុងមកកាន់តំបន់អាស៊ី



អាគ្នេយ៍ក្នុងសប្តាហ៍នេះគឺនៅក្នុងប្រទេស ភូមាឈរណោះវិញ សេចក្តីរាយការណ៍របស់ វិទ្យុសំឡេង សហរដ្ឋអាមេរិកផ្សាយជាភាសា ភូមាបានចុះផ្សាយថា បាតុករបានចាប់ផ្តើម ចុះតាមដងផ្លូវធ្វើបាតុកម្មទៀតហើយគឺនៅ ទូទាំងប្រទេស។

សេចក្តីរាយការណ៍របស់ប្រភពដែល នេះបានបញ្ជាក់ថា បាតុករមកពីសមាគម គ្រូបង្រៀន និងស្ម័គ្រ បញ្ញវន្ត វិស្វករ កម្មករ និងអ្នកមានមុខរបរផ្សេងៗទៀតរួមទាំងមន្ត្រី រដ្ឋការផងដែរដោយបានដើរតាមដងផ្លូវធំៗ របស់ទីក្រុងនៃប្រទេសភូមា។ តាមប្រភព ដដែលនេះទៀតគឺបាតុករបានដុតដូងមន្ត្រី របស់ពួកយោធានៅតាមដងផ្លូវ។ និយាយ អំពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និង សហគមន៍អន្តរជាតិ នៅថ្ងៃនេះ ក្រុមប្រឹ ក្សាសន្តិសុខនឹងកំណត់បើកកិច្ចប្រជុំមួយ លើកទៀតអំពីប្រទេសភូមា។

កិច្ចប្រជុំលើកនេះគឺជាដំណាក់កាល ទី៥។ កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ រយៈពេល៤ លើកមកនេះ ពុំបានធ្វើ សេចក្តីសម្រេចរួម ណាមួយ ដាក់ចេញ វិធានការណ៍ជាក់ស្តែងទៅលើរបបរដ្ឋប្រហារ នៅប្រទេសភូមានោះទេ។ ការខកខានត្រូវ

តទៅទំព័រទី១៣

UN Secretary-General's envoy begins visit to Thailand to seek access to Burma.

By: The Cambodia Daily
April 13, 2021

UN Secretary-General's Special Envoy Christine Schraner Burgener is reportedly set to travel to South-east Asia this week, arriving in Bangkok and heading to Beijing to meet with Chinese officials and wants Chinese officials to facilitate

from the UN Security Council.

The council agreed to let her meet with relevant Burmese leaders, especially Aung San Suu Kyi, President U Win Myint and General Min Ung Lang.

Meanwhile, Burgener, who is traveling to the Southeast Asian nation, plans to meet with some ASEAN leaders and senior Chinese officials.

But a diplomatic source said Burgener would not meet with Cambodian, Laotian or Thai officials, but planned to meet only those countries that play an important and influential role for Burma.

It was reported that UN Secretary-General's Special Envoy Burgener was coming to Southeast Asia this week, in Burma, Voice of America in Burmese-language said the protesters began their demonstrations on the streets across the country.

The same source reports that protesters from associations of teachers, students, intellectuals, engineers, workers, and other businesspeople, including government officials, took to the major streets of Burma's cities. According to the same source, protesters set fire to the military constitution in the streets. Speaking of the UN Security Council and the international community, today the Security Council is scheduled to convene another meeting on Burma.

This meeting is the fifth stage. The last four Security Council meetings have not taken any joint decision on concrete measures for the coup in Burma. The failure is seen as due to objections from China and Russia, which are permanent members, having the power to make decisions to block any solution from taking effect.

However, Britain, the United

her presence to access to Burma.

Burma's Mizzima news reported on April 9 that the envoy had to find a way to enter Burma this week and planned to meet with Aung San Suu Kyi and President U Win Myint.

But the two Burmese leaders are being held by the military. It is unknown at this time whether the Burmese military has given Burgener the green light to enter Burma.

UN spokesman Stephane Dujarric said the military had been informed that Burgener was coming to South-east Asia and planned to meet with President Aung San Suu Kyi, President U Win Myint and other military leaders.

According to Dujarric the spokeswoman, Burgener had tried to call the military several times, including sending her letter, but the military has not responded. However, the spokesman said Burgener's trip to Burma had received enough support

Please see UN Secretary-General's envoy begins visit to Thailand /15

ឌី ឃែមបូឌា ដេលី The Cambodia Daily

អត្ថបទដកស្រង់ និងទទួលការអនុញ្ញាតឱ្យធ្វើការចុះផ្សាយពី ឌី ឃែមបូឌា ដេលី

តំបន់អង្គររបស់ប្រទេសកម្ពុជា ត្រូវបានបិទរយៈពេល ២ សប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា

ដោយ៖ SOPHENG CHEANG

ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០

ភ្នំពេញ៖ ប្រទេសកម្ពុជាកំពុងបិទគោលដៅទេសចរណ៍ដែលមានប្រជាប្រិយបំផុតរបស់ខ្លួន គឺប្រាសាទអង្គរវត្ត ដែលមានអាយុកាលរាប់សតវត្សរ៍មកហើយ មិនឱ្យអ្នកទេសចរចូលទស្សនារយៈពេល២ សប្តាហ៍ដើម្បីជួយទប់ស្កាត់ការផ្ទុះឡើងនៃវីរុសកូរ៉ូណា។

ការបិទតំបន់មណ្ឌលយដ្ឋានដែលល្បីល្បាញបំផុតនៅលើពិភពលោកនេះ គឺជាវិធានការចុងក្រោយនៅក្នុងវិធានការមួយចំនួនដែលប្រទេសកម្ពុជាកំពុងអនុវត្តបន្ទាប់ពីចំនួនករណីឆ្លងវីរុសបានកើនឡើងកាលពីខែកុម្ភៈ។

អាជ្ញាធរជាតិអប្សរាដែលជាទីភ្នាក់ងាររដ្ឋាភិបាល គ្រប់គ្រងតំបន់បុរាណវិទ្យាបាននិយាយថាការបញ្ឈប់ជាបណ្តោះអាសន្ននូវភ្ញៀវទេសចរជាតិ និងបរទេស មិនឱ្យទៅទស្សនាប្រាសាទនានាគឺមានសារៈសំខាន់ក្នុងការជួយប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ អាជ្ញាធរជាតិអប្សរា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃពុធថា ភ្ញៀវទេសចរត្រូវបានហាមឃាត់ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី ២០ ខែមេសា។

តំបន់មណ្ឌលយដ្ឋានអង្គរ ស្ថិតនៅភាគពាយព្យនៃខេត្តសៀមរាប បានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ២,២ លាននាក់ក្នុងឆ្នាំ២០១៩ ប៉ុន្តែបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំមុនដោយសារតែការរំខានដែលបណ្តាលមកពីជំងឺរាតត្បាត។ ប្រទេសកម្ពុជាអនុញ្ញាតឱ្យភ្ញៀវទេសចរចូល ប៉ុន្តែពួកគេត្រូវតែឆ្លងកាត់ការធ្វើចត្តាឡីស័កជាមុនសិន។

កាលពីថ្ងៃព្រហស្បតិ៍ក្រសួងសុខាភិបាលបានប្រកាសករណីថ្មីចំនួន ១១៣ ករណីជាករណីជំងឺកូរ៉ូណាឆ្លងនៅក្នុងសហគមន៍ និងមានអ្នកស្លាប់ចំនួន ២ នាក់។ ប្រទេសកម្ពុជា មានកត់ត្រាចំនួនសរុប ៣.០២៨ ករណី ក្នុងនោះមានមនុស្សស្លាប់ ២៣ នាក់។

ក្រសួងបានរកឃើញការផ្ទុះឡើងចុងក្រោយបង្អស់លើជនបរទេសម្នាក់ដែលបានគេចចេញពីកន្លែងធ្វើ ចត្តាឡីស័កនៅក្នុងសណ្ឋាគារ និងបានទៅចូលក្តីបរាត្រីមួយនៅដើមខែកុម្ភៈ។ កាលពីថ្ងៃទី

២០ ខែកុម្ភៈ រដ្ឋាភិបាលបានប្រកាសបិទសាលារោងកុន បារ និងកន្លែងកម្សាន្តនានា ដែលនឹងគ្រោងធ្វើឡើងរយៈពេល ២ សប្តាហ៍ នៅរាជធានីភ្នំពេញ។

នៅពេលចំនួនករណីកើនឡើង ការបិទត្រូវបានពង្រីកពាសពេញប្រទេសសម្រាប់សាលារៀន កន្លែងហាត់ប្រាណសាលប្រគុំតន្ត្រី សារមន្ទីរ និងកន្លែងប្រមូលផ្តុំផ្សេងទៀត។

សណ្ឋាគារប្រណីតដែលបោះបង់ចោលនៅក្នុងរដ្ឋធានី ត្រូវបានបិទជាមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូរ៉ូណា មានចំនួន ៥០០ បន្ទប់ និងអាជ្ញាធរកំពុងអនុវត្តច្បាប់ថ្មីដែលដាក់ទណ្ឌកម្មព្រហ្មទណ្ឌចំពោះជនណាដែលបំពានច្បាប់សុខាភិបាលនេះ។

ការប្រើប្រាស់ម៉ាស់ត្រូវបានធ្វើឡើងជាចាំបាច់នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តចំនួនបួនក្នុងចំណោមខេត្តដែលមានប្រជាជនច្រើនបំផុត។

រដ្ឋាភិបាលបានបង្កើនការរឹតត្បិតផ្សេងៗទៀតនៅដើមខែនេះ ក្នុងនោះមានរយៈពេលពីរសប្តាហ៍ គឺពីម៉ោង ៨ យប់ដល់ម៉ោង ៥ ព្រឹក ជាបំរាមគោចរនៅទីក្រុងភ្នំពេញ។

យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូរ៉ូណា ក៏ត្រូវបានពង្រីក ដែលមានការកំណត់គោលដៅចំនួន ១ លានដួសក្នុងមួយខែ ចាប់ពីខែមេសា តទៅ។ នៅចុងខែមីនា ប្រជាជនប្រហែល ៤០ ម៉ឺននាក់ - ប្រហែលមួយភាគបី ជាសមាជិកនៃកងកម្លាំងប្រដាប់អាវុធបានទទួលការចាក់វ៉ាក់សាំង។

នៅចុងខែមីនា កម្ពុជាបានទទួលថ្នាំវ៉ាក់សាំង ជាង ៣,១ លានដួស ពីប្រទេសចិន និងតាមរយៈគំនិតផ្តួចផ្តើម COVAX របស់អង្គការសុខភាពពិភពលោក។ ប្រទេសកម្ពុជាមានប្រជាជនប្រមាណ ១៧ លាននាក់។

នៅសប្តាហ៍នេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកថា ការចាក់វ៉ាក់សាំង គឺដោយស្ម័គ្រចិត្ត ប៉ុន្តែមន្ត្រីរាជការ និងសមាជិកយោធា នឹងប្រឈមហានិភ័យនៃការបណ្តេញចេញ ប្រសិនបើពួកគេមិនចាក់ថ្នាំបង្ការ។

Cambodia's Angkor site shut for 2 weeks to curb coronavirus

PHNOM PENH, Cambodia (AP) — Cambodia is shutting its most popular tourist destination, the centuries-old Angkor temple complex, to visitors for two weeks to help curb the country's coronavirus outbreak.

The closing of the world-famous site is the latest in a slew of measures the country is taking after the number of coronavirus cases surged in February.

The Apsara Authority, the government agency that oversees the archaeological site, said that temporarily stopping local and foreign tourists from visiting the temples is important to help combat the virus. It said in a statement dated Wednesday that visitors are banned from April 7 through April 20.

The Angkor site, in the northwestern province of Siem Reap, attracted 2.2 mil-

Penh.

As the number of cases rose, the closures were extended throughout the country for schools, gyms, concert halls, museums and other gathering places.

A defunct luxury hotel in the capital has been converted into a 500-room coronavirus hospital, and the authorities are enforcing a new law imposing criminal punishment for violating health rules.

The use of face masks was made mandatory in Phnom Penh and four of the country's most densely populated provinces.

The government stepped up other restrictions at the start of this month, including a two-week, 8 p.m. to 5 a.m. curfew in Phnom Penh.



FILE - In this Sunday, Dec. 31, 2017, file photo, tourists line up for stepping up Angkor Wat temple outside Siem Reap, Cambodia. Cambodia is closing the Angkor temple complex to visitors because of a growing COVID-19 outbreak. The temples at Angkor, built between the 9th and 15th centuries, are Cambodia's biggest tourist attraction, though the pandemic has reduced the number of visitors dramatically. The Apsara Authority that oversees the site says the ban on visitors will last until April 20. (AP Photo/Heng Sinith, File)

lion foreign tourists in 2019, but experienced a sharp falloff last year due to disruptions caused by the pandemic. Cambodia allows in tourists, but they must undergo a quarantine.

The Health Ministry on Thursday announced 113 new local cases of the coronavirus and two deaths. Cambodia has recorded a total of 3,028 cases, including 23 deaths.

The ministry has traced the latest outbreak to a foreign resident who broke quarantine in a hotel and went to a nightclub in early February. The government on Feb. 20 announced a planned two-week closure of all public schools, cinemas, bars and entertainment venues in the capital, Phnom

It also broadened its coronavirus vaccination campaign, targeting 1 million doses a month beginning in April. Through the end of March, about 400,000 people — about one-third of them members of the armed forces — had received vaccinations.

By the end of March, Cambodia had acquired more than 3.1 million doses of vaccines from China and through the World Health Organization's COVAX initiative. Cambodia has a population of about 17 million.

Prime Minister Hun Sen said this week on his social media channels that vaccinations are voluntary, but that civil servants and members of the military would be at risk of being dismissed if they fail to be inoculated.

ឌី ឈែមបូខា ដេលី The Cambodia Daily

អត្ថបទដកស្រង់ និងទទួលការអនុញ្ញាតឱ្យធ្វើការចុះផ្សាយពី ឌី ឈែមបូខា ដេលី

ប្រធានគណបក្សសង្គ្រោះជាតិចា ប្រទេសជាតិ មួយបើបែកបាក់សាមគ្គីនឹងជួបទុក្ខជាមិនខាន

By ឌី ឈែមបូខា ដេលី -April 14, 2021
មេបក្សប្រឆាំងដែលកំពុងរងការរឹតត្បិតសេរីភាព លោក កឹម សុខា អះអាងថា បើខ្មែរមានសាមគ្គីគ្នា ខ្មែរនឹងបានសេចក្តីសុខ ហើយបើខ្មែរបែកបាក់ ខ្មែរនឹងជួបទុក្ខ ជាមិនខាន។
អះអាងនេះធ្វើឡើងក្នុងលិខិត

លោក កឹម សុខា បានបង្ហាញសំឡេងប្រទេសកម្ពុជា និងពលរដ្ឋខ្មែររួចផុតពីគ្រោះកាច ឧបទ្វេហធម៌ និងសូមឱ្យទេពតាឆ្លើយជួយអភិបាលរក្សាដែនដីកម្ពុជារដ្ឋទទួលបាននៅសុភមង្គល និងសេចក្តីសុខជានិរន្តរ៍។
សង្គ្រាមឆ្នាំ១៩៧៥ ត្រូវសឹកពុទ្ធសករាជ



អបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលប្រជាជនខ្មែរទូទាំងប្រទេសកម្ពុជា ព្រមទាំង ពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសនឹងចូលរួមអបអរសាទរបុណ្យប្រពៃណីជាតិរបស់ខ្លួននាពេលជំនួញខាងមុខនេះ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានចេញលិខិត អបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលមានខ្លឹមសារថា សូមទេពតាឆ្លើយជួយនាំមកនូវ សាមគ្គីជាតិខ្មែរ ដែលកើតចេញពីការផ្សះផ្សារ និងការបង្រួបបង្រួមជាតិ ដ៏ពិតប្រាកដសម្រាប់ ពលរដ្ឋខ្មែរព្រោះស្ថានភាពនេះខ្មែរមិនត្រូវបែកបាក់គ្នាដោយសារការបម្រើមហិច្ឆតានៃនិន្នាការភាគីណាមួយឡើយ។
លោក អះអាងថា ដើម្បីឱ្យកើតមានការផ្សះផ្សារបង្រួបបង្រួមជាតិពិតប្រាកដលុះត្រាតែខ្មែរគ្រប់ភាគីប្រកាន់យកនៅព្រហ្មវិហារធម៌ទាំងអស់គ្នា ព្រោះការបង្រួបបង្រួមសាមគ្គីជាតិ គឺជាឱសថដ៏សំគួរសិទ្ធិបំផុតសម្រាប់ដោះស្រាយបញ្ហានានាដែលកម្ពុជាកំពុងប្រឈមក្នុងពេលបច្ចុប្បន្ននេះ។

២៥៦៥ នឹងឈានចូលមកដល់ នៅថ្ងៃពុធ ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៤ ទាបក្តី តាមកាលកំណត់បុណ្យចូលឆ្នាំខ្មែរបុណ្យប្រពៃណីជាតិ ដែលពលរដ្ឋខ្មែរតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ តាមជំនឿព្រះពុទ្ធសាសនា។
ពួកគេបានរៀបចំកន្លែងទទួលទេវតាឆ្នាំថ្មីដែលមានគ្រឿងរណ្តាប់ផ្សេងៗ និងមានតុបតែងលម្អដោយភ្លើងចម្រុះពណ៌ ដូចជា ទឹកផ្កា លាងដោយផ្កា ទៀន ធូប ផ្កាភ្ញី ភេសជ្ជៈ និងនំចំណីផ្លែឈើ ជាដើម លើសពីនេះពួកគេនឹងធ្វើការសែនព្រេនដោយមានអុជធូប និង ទៀន ដោយការបែរបន់ដើម្បីសុំសេចក្តីសុខផងដែរ។
អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់នៅថ្ងៃទី១៣ មេសា នេះថា ទេវតាឆ្នាំថ្មី ព្រះនាងមណ្ឌារទេវី នឹងជួយថែរក្សាអ្នកទាំងឡាយណាដែលចេះជួយខ្លួនឯងដូច្នេះសូមពលរដ្ឋខ្មែរនៅផ្ទះ ដើម្បីសុវត្ថិភាពទាំងអស់គ្នាដោយអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការ ៣កុំ និង៣ការពារឱ្យបានត្រឹមត្រូវ។

បញ្ញត្តិខ្មែរក្រៅប្រទេសថា មហិច្ឆតារៀតណាម ឈ្លានពានកម្ពុជា គឺនៅតែរក្សាដដែល បើទោះដូរមេដឹកនាំថ្មីក៏ដោយ

By ឌី ឈែមបូខា ដេលី -April 13, 2021
ក្រុមអ្នកគាំទ្រមតិលើកឡើងថាការផ្លាស់ប្តូរមេដឹកនាំកម្ពុជា ក្បាលម៉ាស៊ីនបក្សកុម្មុយនិស្តរៀតណាម មិនមានអ្វីល្អសម្រាប់កម្ពុជា នោះទេ ព្រោះផែនការរំលោភអធិបតេយ្យមកលើប្រទេសកម្ពុជាគឺជាគោលការណ៍រួមរបស់រដ្ឋាក្រុងហាណូយដូច្នេះទោះជាមេដឹកនាំរៀតណាមមួយណាឡើងកាន់អំណាច ក៏នៅតែបន្តផែនការណ៍នេះដដែល។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនាសិស្សដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថាការឡើងកាន់តំណែងរបស់នាយករដ្ឋមន្ត្រីរៀតណាមថ្មី គឺជាសញ្ញាបង្ហាញឱ្យឃើញថា កម្ពុជា នឹងត្រូវសម្បទានថ្មីបន្ថែមទៀតតាមសំណើរបស់រៀតណាមជាមិនខាន។
លោកអះអាងថាពេលដែលរៀតណាមតែងតាំងមេដឹកនាំថ្មី គឺកម្ពុជា តែងតែយកអធិបតេយ្យជាតិរបស់ខ្លួនធ្វើជាកាដូជូនរៀតណាមតាមរយៈការសម្បទាននានា ដូចជា ការកែប្រែផែនទីថ្មី និងការបង្កើតសន្ធិសញ្ញាផ្សេងៗច្រើនទៀត ក្នុងការផ្តល់សិទ្ធិរៀតណាម អាចឈ្លានពានកម្ពុជា បន្តទៀតដោយស្របច្បាប់។
ការរិះគន់នេះធ្វើឡើងបន្ទាប់ពី សភាជាតិរបស់ប្រទេសរៀតណាម បានបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីជំនួសលោក ងៀន សួនហ្វុក (Nguyen Xuan Phuc) ដែលត្រូវបានតែងតាំងជាប្រធានាធិបតីកាលពីដើមខែមេសាឆ្នាំ២០២១ នេះ។
សភាបក្សកុម្មុយនិស្តរៀតណាម បានបោះឆ្នោតកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ជ្រើសលើ ផាម មីញធីញ (Pham Minh Chinh) ដែលជាអតីតមន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខជាតិ ធ្វើជានាយករដ្ឋមន្ត្រីថ្មីសម្រាប់ដឹកនាំសាធារណរដ្ឋ ប្រជាមានិតកម្ពុយនិស្តរៀតណាម បន្តទៀត។
អ្នកសង្កេតការណ៍រិះគន់ថា នាយករដ្ឋមន្ត្រីរបស់កម្ពុជា ពិតប្រាកដ គឺរៀតណាម ទៅវិញ

ទេ ខណៈនាយករដ្ឋមន្ត្រីស្រីមោលរបស់ខ្មែរគឺជានាយករដ្ឋមន្ត្រីកម្ពុជា បច្ចុប្បន្ននេះ គួរតែរាល់ពេលផ្លាស់ប្តូរមេដឹកនាំធំៗរបស់រៀតណាមម្តងៗ គឺលោក ហ៊ុន សែន តែងធ្វើសម្បទានព្រំដែន ឬការអនុញ្ញាតឱ្យជនជាតិរៀតណាមចូលមកកម្ពុជា រស់នៅដោយខុសច្បាប់កាន់តែច្រើនបន្ថែមទៀត។
កាលពីឆ្នាំ១៩៨២ នាយករដ្ឋមន្ត្រីរៀតណាម លោក ងៀន កូថាច់ បានចុះហត្ថលេខាខុសច្បាប់កំណត់ព្រំដែនទឹកឆ្នាំ១៩៨២ និងចុះហត្ថលេខាលើសន្ធិសញ្ញាកំណត់ព្រំដែនដីដោយខុសច្បាប់ឆ្នាំ១៩៨៥ ជាមួយលោក ហ៊ុន សែន ដែលជារដ្ឋមន្ត្រីការបរទេសនាពេលនោះ។
ជាងនេះទៀត កាលពីឆ្នាំ២០០៥ នាយករដ្ឋមន្ត្រីរៀតណាម លោក ជាន វ៉ាន់ខាយ បានសហការជាមួយ ប្រមុខរដ្ឋាភិបាលខ្មែរ លោក ហ៊ុន សែន ចុះហត្ថលេខាទទួលស្គាល់សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដោយខុសច្បាប់ដែលជួយទៅនឹងខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ទាំងស្រុង។
មិនត្រឹមតែប៉ុណ្ណោះ កាលពីឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់លោក ងៀន ស៊ុនហ្វុក



តមកពីទំព័រទី ០៥

៣៥កន្លែងដែលអ្នកអាចឆ្លងកូរីដ..



ចំណាយពេលតែជាមួយមនុស្សនៅក្នុងផ្ទះរបស់អ្នក ជាការដាស់តឿនរបស់សមាគមដំណើរកំសាន្តអាមេរិក។ប្រសិនបើអ្នកធ្វើតាមពិធីសារបានត្រឹមត្រូវ ហានិភ័យរបស់អ្នកនៅទាប ប៉ុន្តែសំខាន់ត្រូវអនុវត្តតាមបទបញ្ជារដ្ឋាភិបាលក្នុងស្រុក។

ការដើរកំសាន្តតាមមេឈើធុន ឬនៅតាមតំបន់ក្រៅផ្ទះ

ជាមួយលំហូរធូលាយ និងតំបន់កំសាន្តខាងក្រៅ សួនសាធារណៈអាចជាកន្លែងមានសុវត្ថិភាពជាងគេសម្រាប់ទស្សនា ក្នុងអំឡុងពេលជម្ងឺរាលដាល។ យ៉ាងណាមិញ



មានកន្លែងដែលត្រូវប្រយ័ត្ន នៅពេលអ្នកស្វែងរកសួនសាធារណៈក្នុងតំបន់។ បន្ទប់ទឹកមណ្ឌលអ្នកទស្សនា ឬកន្លែងទាក់ទាញ អាចមានមនុស្សច្រើនកុះករលំបាកធ្វើឱ្យគ្នាឆ្លងសង្គម។

“ពិនិត្យមើលសួន ឬតំបន់កំសាន្តជាមុនដើម្បីត្រៀមសុវត្ថិភាព ប្រើ

គម្លាតសង្គម និងជៀសវាងសួនដែលមានមនុស្សកុះករ ពាក់ម៉ាស់ និងលាងសម្អាតដៃជាប្រចាំ” គណៈកម្មាធិការគ្រប់គ្រង ជម្ងឺឆ្លង ហៅកាត់ថា (CDC) ស្នើឡើង។ គិតពីការទៅទស្សនាសួនសាធារណៈនៅពេលទំនេរ និងកន្លែងទាក់ទាញដែលមិនសូវមានប្រជាប្រិយភាព។

ការចាក់សាំង

ដរាបណា អ្នកមិនជ្រើសរើសយកស្ថានីយចាក់សាំងមានមនុស្សចង្អៀត ការពារគម្លាតសង្គម អ្នកគួរតែទៅស្ថានីយចាក់សាំងមានសុវត្ថិភាព។ យ៉ាងណាមិញ វាសំខាន់



ត្រូវគិតពីដៃទាំងអស់ដែលបានប៉ះពាល់ទៅនឹងសាំង និងប៊ូតុង នៅពីមុខអ្នក។

“ប្រើរបស់ជូតសម្អាតការឆ្លងលើប្រដាប់ដៃកាន់ និងប៊ូតុងនៅមុខអ្នក មុនពេលអ្នកប៉ះពាល់វា” CDC ស្នើឡើង។ នៅពេលអ្នកចាក់សាំងរួចហើយ ប្រើទឹកអនាម័យលាងសម្អាតដៃនិងកុំប៉ះពាល់មុខរបស់

អ្នក រហូតទាល់តែ អ្នកលាងសម្អាតដៃ ក្នុងកម្រិតហានិភ័យទាបបំផុត។

ការទិញទំនិញនៅតាមផ្សារកសិករ



ប្រសិនបើទីផ្សារកសិករក្នុងតំបន់របស់បើកលក់អ្នកអាចសន្មតថា វាមានសុវត្ថិភាពដោយសារតែព្រឹត្តិការណ៍នេះ ជាធម្មតាបើកលក់នៅខាងក្រៅយ៉ាងណាមិញ ហានិភ័យរបស់អ្នកចំពោះការឆ្លងជម្ងឺកូវីដ-១៩ នៅផ្សារកសិករមានទាប

ប្រសិនបើរដ្ឋាភិបាលក្នុងស្រុកអនុវត្តពិធីសារត្រឹមត្រូវសម្រាប់អ្នកលក់ដូរ។ គិតថា តើផ្សារកសិករក្នុងស្រុកនៅជិតប៉ុណ្ណា ទៅនឹងគម្លាត សង្គម និងគោលការណ៍ពាក់ម៉ាស់ និងធានាថា អ្នកមានអារម្មណ៍សុខស្រួលជាមួយហានិភ័យ មុនទៅ។

ការដើរតាមទីក្រុង ទីប្រជុំជន

មិនថាអ្នករស់នៅទីណាទេ តំបន់ទីប្រជុំជន ជាធម្មតា ពោរពេញទៅដោយចក្ខុវិស័យ



ផ្លូវមានហ្វូងមនុស្សកុះករនឹងមានជំនួញមាញឹក។ តំបន់មានប្រជាជនច្រើនទាំងនេះ អាចពិបាកធ្វើគម្លាតសង្គម។ តំបន់ភាគច្រើនអនុវត្តគោលការណ៍ពាក់ម៉ាស់មុខ នៅពេលពិបាកធ្វើគម្លាត សង្គមមិនមែនថៅកែទាំងអស់ធ្វើតាមបទបញ្ជាទាំងនេះទេ។

ប្រសិនបើអ្នកមាន

ផែនការទៅតំបន់ទីប្រជុំជនក្នុងស្រុក អ្នកត្រូវពាក់ម៉ាស់ និងព្យាយាមរក្សា គម្លាតសង្គមឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន។ ព្យាយាមទៅតំបន់នោះ នៅពេលមិនមានមនុស្សច្រើនកុះករ ដូចជា ពេលរសៀលថ្ងៃធ្វើការ។

ការចូលហាងទំនិញចំណីអាហារ

ហាងលក់ទំនិញចំណីអាហារភាគច្រើន មានគោលការណ៍តឹងរឹង តម្រូវឲ្យពាក់ម៉ាស់ និងរក្សាគម្លាតសង្គម។ យ៉ាងណាមិញ ប្រសិនបើអ្នកមានអនុវត្តតាមវិធានការទេ ឬ ហាងមានមនុស្សកុះករច្រើនជាងធម្មតា អ្នកអាចដឹងថា អ្នកស្ថិតក្នុងហានិភ័យឆ្លងវីរុស។ អ្នកចំណាយពេលច្រើន នៅជិតមនុស្សដែលអាចចម្លង កំពុងនិយាយ កំពុងភ្លក ឬកំពុងសើច អ្នកកាន់តែមានហានិភ័យឆ្លងវីរុស។

“ទៅផ្សារក្នុងរយៈពេលខ្លី រយៈពេល ៥ នាទី ឬដើរឲ្យលឿននៅកន្លែងគិតលុយ ឬរត់ឲ្យផុតរណាម្នាក់ ទាំងនោះ មានហានិភ័យទាប” នេះបើយោងតាម វេជ្ជបណ្ឌិត Dr. Muge Cevik, MD, MSc, MRCP (ចក្រភពអង់គ្លេស) មកពីមហាវិទ្យាល័យ St. Andrews ។ នៅពេលចូលហាងទំនិញ យកអ្វីដែលអ្នកត្រូវការ និងដើរចេញភ្លាមដើម្បីកុំឲ្យអ្នកចំណាយពេលមាន ហានិភ័យបន្ថែម ក្នុងហ្វូងមនុស្សកុះករ។

ការឈរកម្រងជួររង់ចាំទិញចំណីអាហារ

យើងបានដឹងហើយថា ជម្ងឺកូវីដ-១៩ ងាយឆ្លងជាងគេនៅក្នុងអាគារ និងនៅពេលប្រជាជនមិនអនុវត្តគម្លាតសង្គម។ ប្រសិនបើអ្នកកំពុងរង់ចាំក្នុងជួររង់ចាំទិញចំណីអាហារក្នុងភោជនីយដ្ឋាន និងនៅជិតមនុស្សច្រើន វាអាចមានគ្រោះថ្នាក់ឆ្លងវីរុស នេះបើយោងតាម CDC ។ ជាពិសេស ជាការពិត ប្រសិនបើមនុស្សនៅជុំវិញអ្នកមិនពាក់ម៉ាស់។ ដូចនេះ នៅពេលឈរតម្រងជួរ ត្រូវប្រាកដថា អ្នករក្សាគម្លាតសង្គម។

ការនៅសាលារៀន

មាននីតិវិធីច្រើននៅក្នុងស្ថាប័នអប់រំ រួមទាំង អាណត្តិតម្រូវឲ្យពាក់ម៉ាស់ និងគោលការណ៍ គម្លាតសង្គម ដែលធានាសុវត្ថិភាពដល់កុមារ នៅក្នុងបរិយាកាសរៀនសូត្រ។ មានសាលារៀនខ្លះស្ទាក់ស្ទើរបើកសាលាឡើងវិញក្នុងសរទរដូវ (រដូវធ្លាក់ព្រិល) នេះបើយោងតាមអ្នកជំនាញសុខាភិបាល និងការសិក្សាជាច្រើន ការចម្លងនៅតាមសាលារៀនមិនសូវមានទេ។

ការយកកុមារនៅលេងសួន

ចំនួនហានិភ័យមានចំពោះអ្នក នៅពេលទៅកន្លែងសួនកុមារក្នុងស្រុកជាមួយកូនៗរបស់អ្នក អាស្រ័យលើ ទីកន្លែងណាអ្នករស់នៅ សួនកុមារនោះមានមនុស្សកុះករ កុមារ និងអ្នកថែទាំពាក់ម៉ាស់ឬអត់។

“ជៀសវាងសួនកុមារដែលមានមនុស្សកុះករ ពាក់ម៉ាស់គ្រប់ពេល និងស្នាក់នៅផ្ទះ ប្រសិនបើអ្នកឈឺ” នេះជាដំបូន្មានរបស់ CDC ទាក់ទិននឹងការទៅលេងសួនកុមារ និងសួនច្បារក្នុងស្រុក។

ការហែលទឹក

“មិនមានភស្តុតាងដែលថា ជម្ងឺកូវីដ-១៩ អាចឆ្លងទៅមនុស្សតាមទឹកក្នុងអាងហែលទឹកអាងទឹកក្តៅ ឬទឹកនៅក្នុងកន្លែងសួនកុមារទេ” នេះបើយោងតាម CDC ។ អ្នកមិនចាំបាច់ប្រុងប្រយ័ត្ននៅទីកន្លែងទឹកសាធារណៈទេ អាងទឹកមានមនុស្សច្រើនកុះករ អាចជាបញ្ហាជាពិសេសនៅពេលអ្នកមិនអាចពាក់ម៉ាស់ត្រឹមត្រូវ ពេលហែលទឹក។ ជាក់ស្តែងអាងហែលទឹកក្នុងអាគារ និងសួនទឹក កាន់តែមានហានិភ័យ។ គិតរកអាងទឹកដែលមិនសូវមានមនុស្សកុះករ

តទៅលេខក្រោយ

តមកពីទំព័រទី ០៩ ប្រែសិទ្ធិ
អត្ថលេខាធិការអង្គការ

បានមើលឃើញថា ដោយសារតែមានការជំទាស់ពីប្រទេសចិន និងរុស្ស៊ី ដែលជាសមាជិកអចិន្ត្រៃយ៍មានសិទ្ធិអំណាចធ្វើសេចក្តីសម្រេចក្នុងការរាំងខ្ទប់ដំណោះស្រាយណាមួយដែលមិនឱ្យចូលជាធរមាន។

បែបណាក៏ដោយ ប្រទេសអង់គ្លេសសហរដ្ឋអាមេរិក បារាំង នៅតែព្យាយាមឱ្យមានកិច្ចប្រជុំរបស់ក្រុមប្រឹក្សានេះជាញឹកញាប់។ សហរដ្ឋអាមេរិក អង់គ្លេស សហភាពអឺរ៉ុប កាណាដា បានដាក់ទណ្ឌកម្មទៅលើពួកយោធាភូមាដែលក្នុងនោះរួមមាន ការបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនរបស់ពួកយោធាភូមាដែលមាននៅអឺរ៉ុប និងសហរដ្ឋអាមេរិក។

ករណីប្រទេសភូមានេះបានកំពុងក្លាយជាសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។

ក្រុមសិទ្ធិមនុស្សហៅថាអាជ្ញាធរភូមាបានកំពុងប្រព្រឹត្តអំពើព្រៃផ្សៃយ៉ាងយូរ ដែលជម្រុញឱ្យក្រុមរដ្ឋអាជ្ញានិងអ្នកស៊ើបអង្កេតនៃក្រុមអង្គការសហប្រជាជាតិ សហការជាមួយ ប្រជាជនភូមាបញ្ជូន ភស្តុតាងទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ រួចដាក់ទៅ តុលាការ ឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិ ICC នៅពេលខាងមុខនេះ។

គណៈកម្មាធិការតំណាងសភាសហភាពហៅកាត់ថា CRPH ដែលជាក្រុមសមាជិកសភាភូមាជាប់ឆ្នោត បានប្រកាសថាខ្លួនបានប្រមូលបានភស្តុតាងជាសរុប ចំនួន ១៨ម៉ឺនច្បាប់ ពីសាក្សីឃើញនឹងភ្នែក និងពីគ្រប់មជ្ឈដ្ឋាន ពាក់ព័ន្ធរួមទាំងជនរងគ្រោះផ្ទាល់ទៀតហើយភស្តុតាងមានជាវីដេអូ និងមានទាំងរូបថតសន្លឹក ទៀតផង នូវរាល់សកម្មភាពរបស់ពួកយោធាប្រព្រឹត្តអំពើយ៉ាងយូរ បាញ់សម្លាប់ប្រជាជនខ្លួនឯង។

ភស្តុតាងទាំងនោះពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ពីសំណាក់របបសឹកដែលមេធាវីនៃគណៈកម្មាធិការនៃសមាជិកសភាស្រមោលគ្រោងជួបជាមួយអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិដើម្បីកំណត់ស្ថានភាពនៃការប្រព្រឹត្ត របស់ពួកយោធានិងបញ្ជាក់អំពីភស្តុតាងដែលប្រមូលបានទាំងនោះ ថា តើមានភាពរឹងមាំកម្រិតណា។

ប៉ុន្តែពួកឧត្តមសេនីយភូមាយ៉ាងតិច៧នាក់មានឈ្មោះនៅក្នុងបញ្ជីរបស់រដ្ឋអាជ្ញា នៃតុលាការ ឧក្រិដ្ឋកម្ម សង្គ្រាមអន្តរជាតិ ICC ករណីប្រល័យពូជសាសន៍ លើជាតិសាសន៍ ភាគតិចនៃសហគមន៍ អន្តោ ប្រវេសន៍ ម៉ូស្លីម រ៉ូហ៊ីងយ៉ា ដល់ទៅ២ពាន់នាក់ ហើយជាមួយគ្នានេះ បាតុករស្លាប់ក្រោមគ្រាប់កាំភ្លើងរបស់ពួកយោធា កើនឡើងជាង ៦១០នាក់ ដោយគិតមកដល់ថ្ងៃទី៨ មេសានេះ។

សេចក្តីជូនដំណឹង ស្តីពី កិច្ចប្រជុំ
សាធារណៈ
គោលដៅសហគ្រាសអាជីវកម្មមានគុណ
វិបត្តិ (DBE)



អាជ្ញាធរឆ្លងកាត់តំបន់ទីក្រុងឡូរ៉ែល (LRTA)
គោលដៅសហគ្រាសអាជីវកម្មមានគុណវិបត្តិ (DBE)

សម្រាប់
សកម្មភាពជំនួយរដ្ឋបាលឆ្លងកាត់សហព័ន្ធ (FTA)
ឆ្នាំសារពើពន្ធសហព័ន្ធ ២០២២ -២០២៤

ដោយអនុលោមតាមនាយកដ្ឋានដឹកជញ្ជូន លេខ ៤៩ CFR ផ្នែកទី ២៣ និង ២៦ របស់អាជ្ញាធរឆ្លងកាត់តំបន់ទីក្រុងឡូរ៉ែល និងបើកកិច្ចប្រជុំមួយ ជាមួយអ្នកម៉ៅការ និងភាគីដែលចាប់អារម្មណ៍ ដើម្បីពិភាក្សាអំពីដំណើរការកំណត់គោលដៅ DBE រយៈពេល ៣ ឆ្នាំសម្រាប់ឆ្នាំសារពើពន្ធសហព័ន្ធឆ្នាំ ២០២២ ២០២៣ និង ២០២៤ (ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ - ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤)។

កិច្ចការប្រជុំនេះ នឹងប្រព្រឹត្តទៅតាមវីដេអូ នៅថ្ងៃពុធ ទី៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១០ ព្រឹក។ សម្រាប់ព័ត៌មានលម្អិតអំពីការចូល សូមទាក់ទងទៅលោក Trish Gasper តាមទូរស័ព្ទលេខ (៩៧៨) ៤៥៩ -០១៦៤ លេខបន្ត ២០១ (lrrta1@aol.com)។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅលោក Graham Reich @ (978) 459-0164 លេខបន្ត 210 (Graham.Reich@lrrta.com) ឬ Chris Curry @ CCurry@nmcog.org

ការចូលរួមកិច្ចប្រជុំ
សូមកត់សម្គាល់ថា អាជ្ញាធរឆ្លងកាត់តំបន់ទីក្រុងឡូរ៉ែល (LRTA) ជនពិការ ក៏អាចចូលរួមបានដែរ។ LRTA ផ្តល់ជូនកន្លែងស្នាក់នៅសមរម្យ និង/ឬជំនួយផ្នែកភាសាដោយមិនគិតថ្លៃ តាមការស្នើសុំ (រាប់បញ្ចូល ប៉ុន្តែមិនមានកំណត់ចំពោះអ្នកបកប្រែភាសាសញ្ញាអាមេរិក និងភាសាផ្សេងទៀតក្រៅពីភាសាអង់គ្លេស ការបើក ឬបិទអក្សរតំលើអក្សរដើម្បី មានឧបករណ៍ជំនួយការស្តាប់ និង សម្ភារៈជំនួយ)។ សម្រាប់ការសុំជំនួយ សូមទាក់ទងទៅ Chris Curry តាម CCurry@nmcog.org ។ ការស្នើសុំ គួរតែត្រូវបានធ្វើឡើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន សម្រាប់ សេវាកម្មដែលត្រូវការការរៀបចំកម្រិតខ្ពស់ រួមទាំង ភាសាសញ្ញា CART ឬការបកប្រែភាសាផ្ទាល់មាត់ ឬការបកប្រែភាសាតាមការលាយលំអ្នក។

ជំពូកទី VI ការជូនដំណឹង អំពីការការពារ
LRTA គោរពយ៉ាងពេញលេញទៅនឹងជំពូកទី VI នៃច្បាប់ស្តីពីសិទ្ធិពលរដ្ឋ ឆ្នាំ ១៩៦៤ លក្ខន្តិកៈ និងបទបញ្ញត្តិពាក់ព័ន្ធនៅក្នុងកម្មវិធី និងសកម្មភាពទាំងអស់។ LRTA មិនរើសអើងដោយផ្អែកលើពូជសាសន៍ ពណ៌សម្បុរ ជាតិសាសន៍ ចេះភាសាអង់គ្លេសច្បាស់លាស់ ប្រាក់ចំណូល សាសនា ដើមកំណើតពិការភាព អាយុ ភេទ និន្នាការភេទ សេវាយោធា ឬអត្តសញ្ញាណយេនឌ័រ ឬការបញ្ចេញមតិឡើយ ។ បុគ្គលគ្រប់រូប ដែលជឿជាក់ថាខ្លួន ឬក្រុមមនុស្សណាមួយត្រូវបានទទួលរងនូវការរើសអើង ដែលហាមឃាត់ដោយជំពូកទីVI ឬ ដោយលក្ខន្តិកៈ ឬបទបញ្ញត្តិដែលពាក់ព័ន្ធ បុគ្គលនោះផ្ទាល់ ឬតាមរយៈអ្នកតំណាង អាចដាក់ពាក្យបណ្តឹងទៅ LRTA ។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការដាក់ពាក្យបណ្តឹង សូមទាក់ទងទៅ Trish Gasper តាមទូរស័ព្ទលេខ (៩៧៨) ៤៥៩-០១៦៤ ឬតាមរយៈអ៊ីម៉ែល lrrta1@aol.com ឬចូលទៅកាន់វេបសាយ <http://www.lrrta.com/>។
ប្រសិនបើលោកអ្នកត្រូវការបកប្រែព័ត៌មាននេះ ជាភាសាផ្សេងទៀតសូមទាក់ទងទៅកាន់អ្នកឯកទេស LRTA ជំពូកទីVI តាមទូរស័ព្ទលេខ ៩៧៨-៤៥៩-០១៦៤។

NOTICE OF PUBLIC MEETING
Disadvantaged Business Enterprise
(DBE) Goals



Lowell Regional Transit Authority (LRTA)
Disadvantaged Business Enterprise (DBE) Goals

For
Federal Transit Administration (FTA) Assisted Activities
Federal Fiscal Years 2022 -2024

In compliance with Departments of Transportation's 49 CFR part 23 and 26, the Lowell Regional Transit Authority will be holding a meeting of contractors and interested parties to discuss the three year DBE goal setting process, for Federal Fiscal Years 2022, 2023 and 2024 (Oct. 1, 2021 – Sept. 30, 2024).

The meeting will be held virtually on Wednesday, May 5, 2021 at 10:00 a.m. For login details please contact Trish Gasper at (978) 459-0164 ext. 201 (lrrta1@aol.com)

For further information, please contact Graham Reich @ (978) 459-0164 ext. 210 (Graham.Reich@lrrta.com) or Chris Curry @ CCurry@nmcog.org.

MEETING ACCESSIBILITY
Please note that Lowell Regional Transit Authority (LRTA) is accessible to persons with disabilities. The LRTA provides reasonable accommodations and/or language assistance free of charge upon request (including but not limited to interpreters in American Sign Language and languages other than English, open or closed captioning for videos, assistive listening devices and alternate material formats), as available. For assistance, please contact Chris Curry at CCurry@nmcog.org. Requests should be made as soon as possible for services requiring advanced arrangements, including sign-language, CART or language translation or interpretation.

TITLE VI NOTICE OF PROTECTION
The LRTA fully complies with Title VI of the Civil Rights Act of 1964 and related statutes and regulations in all programs and activities. The LRTA does not discriminate on the basis of race, color, national origin, English proficiency, income, religious creed, ancestry, disability, age, gender, sexual orientation, military service, or gender identity or expression. Any person who believes that he/she or any specific class of persons has been subjected to discrimination prohibited by Title VI or related statutes or regulations may, himself/herself or via a representative, file a complaint with the LRTA. For more information regarding filing a complaint, please contact Trish Gasper at (978) 459-0164, or at lrrta1@aol.com or go to the LRTA website at <http://www.lrrta.com/>

If this information is needed in another language, please contact the LRTA Title VI Specialist at 978-459-0164.

Caso esta informação seja necessária em outro idioma, favor contar o Especialista em Título VI do LRTA pelo telefone 978-459-0164.

ប្រសិនបើលោកអ្នកត្រូវការបកប្រែព័ត៌មាននេះ សូមទាក់ទងអ្នកឯកទេសលើជំពូកទី៦ របស់ LRTA តាមរយៈលេខទូរស័ព្ទ 978-459-0164

Si necesita esta información en otro idioma, por favor contacte al especialista de LRTA del Título VI al 978-459-0164.

Si yon moun vle genyen enfòmasyon sa yo nan yon lòt lang, tanpri kontakte Espesyalis LRTA Title VI la nan nimewo 978-459-0164.

如果需要使用其它语言了解信息，请联系马萨诸塞州交通部 (LRTA) 《民权法案》第六章专员，电话978-459-0164.

កម្មវិធីជំនួយផ្នែកថែទាំសុខភាពតាមផ្ទះរដ្ឋ



ហើយមិនចង់ចាកចេញពីលំនៅដ្ឋានខ្លួនឯង ឬមិនចង់បែកពីក្រុម គ្រួសារដែលបានរស់នៅ ជាមួយគ្នាជាយូរមកហើយ ។ សេវាថែទាំសុខភាពមួយទល់មួយដល់ផ្ទះលោកអ្នកតែម្តង ។
At no Cost to you

សេវាថែទាំសុខភាពមួយទល់មួយដល់ផ្ទះលោកអ្នកដោយមិនគិតថ្លៃអ្នកនឹងត្រូវបានថែទាំដោយក្រុមបុគ្គលិក ខ្មែរដែលមានវិជ្ជាជីវៈពី នេស (Nurse), Case Manager និង Home Health Aide បុគ្គលិកមានសណ្តានចិត្តល្អ ទន់ភ្លន់ និងមានការគោរពទំនៀមទម្លាប់ខ្មែរ ។ បំរើសេវាក្នុងតំបន់ Lowell, Lynn, Revere, Boston និងតំបន់ជុំវិញ



ដើម្បីអាចទទួលបានកម្មវិធីនេះបានលោកអ្នកត្រូវមានលក្ខណៈដូចខាងក្រោម :

- រស់នៅផ្ទះរដ្ឋ
 - អាយុ ២២ ឆ្នាំឡើងទៅ
 - មានប័រហិលស្តង់ដា
- ផលប្រយោជន៍ទទួលបាន :**
- ការថែទាំផ្ទាល់ខ្លួនមួយ ទល់មួយក្នុងផ្ទះរបស់អ្នករាល់ថ្ងៃមួយ ថ្ងៃមួយម៉ោងលើការរស់នៅប្រចាំថ្ងៃ
 - ជំនួយលើការគ្រប់គ្រងថ្នាំសង្កត់អ្នក
 - ផែនការថែទាំសុខភាពផ្ទាល់ខ្លួនមួយ ដែលធ្វើឡើងដោយ គ្រូពេទ្យ និងខេសមាឌីយ៉េ
 - វាយតម្លៃលើសេចក្តីត្រូវការជាប្រចាំជាបន្តបន្ទាប់
 - សមាជិកអាចទាក់ទងមក២៤ម៉ោង

To be eligible for GAFC you must:

- live in subsidized or public housing
 - age 22 years and older
 - eligible for Masshealth Standard
- Benefits you will get:**
- personal care service in your home,
 - Medication Managemant
 - an individual care plan developed by a registered nurse and case manager
 - ongoing monitoring of needs
 - 24-hour access to services

ដើម្បីចុះឈ្មោះសូមទាក់ទងមក

To register, please contact:

Tel: (978)735-4955, Fax: (978) 735-4956
 Office: 144 Merrimack St., Suite 404. Lowell, MA 01852



MOTOR GROUP, INC.

ហាងជួសជុលរថយន្ត លេងេន

មានសេវាជួសជុលរថយន្តគ្រប់ប្រភេទ
រយន្ត ប៉ះ បុក ខូចខាត និងក្រពើតមែន រឺទេ ?
ទូរស័ព្ទ 978-458-2085

COLLISION REPAIR
BEEN IN AN ACCIDENT?
FROM DENTS TO TOTALED,
WE CAN FIX IT ALL.



យើងរៀបចំសេវាជួសជុលរថយន្ត នៅពេលត្រូវការ, ធ្វើការជាមួយនិង
ក្រុមហ៊ុនធានារ៉ាប់រងរបស់លោកអ្នកនិងរៀបចំរាល់ឯកសារទាំងអស់។
ការពេញចិត្តរបស់លោកអ្នក គឺជាអាជីវកម្មរបស់យើង។

115 Rock St. Unt #7 Lowell, MA 01854

We're OPEN

Lynn Primary Care Center
OPEN DURING COVID-19 PANDEMIC

Telehealth

Primary Care & Behavioral Health



មណ្ឌលពិនិត្យសុខភាពលីន
បន្តបើកទ្វារបម្រើសេវាសុខភាពជូនអ្នកជំងឺទាំងអស់ក្នុងសហគមន៍
ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺ **COVID-19**
តាមរយៈ **Telehealth**
សេវាផ្នែកពេទ្យគ្រួសារនិងសុខភាពផ្លូវចិត្ត
Call: (781) 780-7755

UN Secretary-General's envoy begins visit to Thailand

UN Secretary-General's envoy/From Page 09

States and France still try to hold frequent council meetings. The United States, Britain, the European Union, and Canada have imposed sanctions on the Burmese military, including freezing the assets of Burmese military companies in Europe and in the United States.

nounced that it has collected a total of 180,000 pieces of evidence from eyewitnesses and from all walks of life, including the victims themselves. The evidence includes Videos and photos of the military's brutal killings of its own people.

The evidence relates to human rights abuses by the military regime,



The case of Burma is becoming a crime against humanity.

Rights groups called the Burmese authorities have been committing cruel atrocities, urging UN prosecutors and investigators to cooperate with the Burmese people, submitting evidence to the UN Human Rights Council and submitting it to the International Criminal Tribunal of War in the coming days.

The Union Parliamentary Committee (CRPH), a group of elected Burmese parliamentarians, has announced that it has collected a total of 180,000 pieces of evidence from eyewitnesses and from all walks of life, including the victims themselves. The evidence includes Videos and photos of the military's brutal killings of its own people.

where lawyers of the Shadow Parliamentary Committee are scheduled to meet with UN investigators to determine the status of the military's conduct and how strong the substantiate the evidence gathered.

But at least seven Burmese generals are on the ICC Prosecutor's Office's list of genocide cases of up to 2,000 Rohingya Muslim immigrants, and protesters have been shot dead by the military has grown to more than 610 as of April 8.

KhmerPost USA, LLC

សារព័ត៌មានខ្មែរជូសសហរដ្ឋអាមេរិក



អគ្គនាយក សុបិន្ទ ពិន
Soben Pin, Co-Founder|Publisher
Cell: 978-656-8141
Soben@khmerpostusa.com

Article Submission
Khmerpostusa@gmail.com

ថ្ងៃសៅរ៍ច្បាភាព
Design Artist
Heng Chhun Leng

The KhmerPost USA is a free biweekly Cambodian newspaper and serves the Greater Merrimack Valley, Boston, and Rhode Island. It prints mostly in Khmer and provides important news and information to the people who often are isolated from the larger community due to a language barrier. This includes not only national and international news but practical local information concerning health, education, politics, businesses and community involvement. It publishes twice a month from Lowell, Massachusetts.

Mail subscription is available within the U.S. & Canada at \$60.00 year.
Follow us: Facebook | Twitter KhmerpostUSA

PRINT READERSHIP

50,000 Monthly / 600,000 Annually
Plus additional exposure in our online
editions at khmerpostusa.com



**ONLINE EDITIONS
AVAILABLE AT
KHMERPOSTUSA.COM**

2021 PRINTING SCHEDULES


EFFECTIVE JANUARY 1, 2021

ADVERTISING RATES AND SIZES

All ads are printed in Full Color

Ad Size (WxH)	1 Issue 5% Savings	3 Months (6 Issues) 7.5% Savings	6 Months (12 Issues) 10% Savings	12 Months (24 Issues)
Full (10" wide x 13" tall)	\$460	\$2,622	\$5,106	\$9,936
1/2 (10" wide x 6.5" tall)	310	1,674	3,441	6,696
1/4 (5" wide x 6.5" tall)	165	940	1831	3,564
1/8 (5" wide x 3.25" tall)	90	513	999	1,944

Your ad is also published in our online editions of the newspaper at khmerpostusa.com



Khmer Post USA

Distribution Locations Include:

Households • Markets • Retail Businesses
Restaurants • Office Buildings • Government Offices
Chamber of Commerce • Buddhist Temple
Laundromats • And Much More

2021 PRINTING DATES

**Advertising deadlines are 5 business days
prior to printing date.**

January 11 & 25	July 5 & 19
February 8 & 22	August 9 & 23
March 8 & 22	September 6th & 20th
April 5 & 19	October 4 & 18
May 10 & 24	November 8 & 22
June 7 & 21	December 6 & 20

**MONTHLY
DISTRIBUTION**

70+ Locations in Lowell, MA • 7,000 copies
25 Locations in Lynn & Revere, MA • 1,000 copies
25 Locations in Providence & Cranston, RI • 2,000 copies
Additional distribution online

CONTACT INFO

27 Jackson Street • Unit 329 • Lowell, MA 01852

Tel: 978.677.7163 • Fax: 978.677.7092

Email: khmerpostusa@gmail.com

www.khmerpostusa.com

*Khmer Post USA is a proud member of
New England Press & Newspaper Association
and Greater Merrimack Valley Convention and Visitors Bureau*



Follow us
@KhmerPostUSA



Subscribe
@KhmerPostUSA



Follow us
@KhmerPostUSA